



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៣០

ត្រីមាសទី ០២ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារពាណិជ្ជកម្ម ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទករវ័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៣៨ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជូនឥស្សរជន ចំនួន 0៣ រូប ជាសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ២៩៦0
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៣៩ ស្តីពី ការតែងតាំង ផ្តល់ឋានៈ និងតម្លើង ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយទោ ជូន ឯកឧត្តមឧត្តមសេនីយ៍ត្រី **តេង ស៊ីថា** ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ២៩៦១
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៤0 ស្តីពី ការតែងតាំងមុខតំណែង និងផ្តល់ឋានៈ ឯកឧត្តមឧត្តមសេនីយ៍ត្រី **ហេង សុខ** ជាទីប្រឹក្សាសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំយកប្រាក់បៀវត្សរ៍ ២៩៦២
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៤១ ស្តីពី ការតែងតាំងឯកឧត្តម **ឃុត ចាន់ដារ៉ា** ជាអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ២៩៦៣
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៤២ ស្តីពី ការតម្លើងឋានន្តរស័ក្តិលោក **ពៅ វុទ្ធី** ពីឋានន្តរស័ក្តិ ឧត្តមអគ្គានុរក្ស ថ្នាក់លេខ ៣ មក ឧត្តមអគ្គានុរក្ស ថ្នាក់លេខ ២ នៃក្របខ័ណ្ឌ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ២៩៦៤
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៤៣ ស្តីពី ការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន (នារី) នៃកងយោធពលខេមរភូមិន្ទ ដល់ឧត្តមសេនីយ៍ឯក **ម៉ឺ មនដារី** ជាអគ្គមេបញ្ជាការ រង នៃកងយោធពលខេមរភូមិន្ទ ២៩៦៥
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៤៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី នាយទាហាន (នារី) ថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន 0៧ រូប ២៩៦៦
- 0៩-0៤-២0១៧ - ព្រះរាជក្រឹត្យ នស/រកត/0៤១៧/៣៤៥ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ១៣ រូប ២៩៦៧

ខ

០៩-០៤-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៤១៧/៣៤៦ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ០៩ រូប ២៩៦៩

II- រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

២០-០៤-២០១៧ - អនុក្រឹត្យលេខ ៥២ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ២៩៧១

២០-០៤-២០១៧ - អនុក្រឹត្យលេខ ៥៣ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ២៩៧៣

២២-០៣-២០១៧ - អនុក្រឹត្យលេខ ៣៤៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ តពី រាជកិច្ចលេខ ២៩ ២៩៧៦

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៧៣ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសសុវត្ថារា ៣០៤១

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៧៤ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៣០៤២

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៧៥ អនក្រ.តត ស្តីពី ការផ្ទេរក្របខ័ណ្ឌ នាយទាហាន ៣០៤៣

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៧៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីសង្ឃជាន់ខ្ពស់ថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ៣០៤៤

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៧៧ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា ៣០៤៦

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៧៨ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៣០៤៧

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៧៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៣០៤៨

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៨០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៣០៤៩

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៨១ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា ៣០៥០

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៨២ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៣០៥១

២៨-០៣-២០១៧ - អនុក្រឹត្យលេខ ៣៨៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៣០៥៣

២- សេចក្តីសម្រេច

០៤-០៤-២០១៧ - សេចក្តីសម្រេចលេខ ៣២ សសរ ស្តីពី ការបង្កើតក្រុមការងារសហប្រតិបត្តិការជាមួយ អង្គការសហប្រជាជាតិ និងបណ្តាប្រទេសផ្តល់ជំនួយ សម្រាប់ទ្រទ្រង់ដំណើរការអង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា ៣០៥៥

- សេចក្តីសម្រេចលេខ ៣៣ សសរ មិនទាន់បានទទួល

គ

០៦-០៤-២០១៧ -សេចក្តីសម្រេចលេខ ៣៤ សសរ ស្តីពី ការកែសម្រួលសមាសភាពគណៈបញ្ជាការ ការពារ
សន្តិសុខគោលដៅ ទីស្តីការគណៈរដ្ឋមន្ត្រី និងទីស្តីការនាយករដ្ឋមន្ត្រី ៣០៥៨

III- ការងារបណ្តាក្រសួង

ទីស្តីការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៤-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ២១១ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យករចំណូល
នៅគ្រឹះស្ថានអង្ករ ៣០៦២

២៤-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ២១២ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន
សម្រាប់ ឆ្នាំ ២០១៧ របស់នាយកដ្ឋានធានាគុណភាពអប់រំ ៣០៦៥

២៤-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ២១៣ សហវ.ប្រក ស្តីពី ការដាក់ឱ្យអនុវត្តអង្គភាពថវិកា
រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣០៦៩



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៧/៣៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភវង្សលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិង ការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ជូនឥស្សរជន ចំនួន ០៣រូប ជាសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ **អគ្គនាយក** បន្ថែមលើ មុខងារបច្ចុប្បន្ន :

- ១- ឯកឧត្តម ឧត្តមសេនីយ៍ទោ **ណុប រតនៈ** អត្តលេខ ០៨៨៦០១
- ២- ឯកឧត្តម ឧត្តមសេនីយ៍ទោ **អ៊ុន ថាវន័ត្ត** អត្តលេខ ០៤៧៦៣០
- ៣- ឯកឧត្តម ឧត្តមសេនីយ៍ទោ **សេង ធីសិន** អត្តលេខ ០០៤០៣៥ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៧
គូនព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

១៧៧.១៧៧០៤.៣៤១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខៈ ៧៣១ ស.ណ
សំណៅដល់មានកម្រិតការចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល





ព្រះរាជក្រឹត្យ

នស/រកត/០៤១៧/៣៣៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះបរមរាជវាំង

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តមឧត្តមសេនីយ៍ត្រី **តេជ ស៊ីថា** អត្តលេខ ៧៨១៩៩ ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** ។
- មាត្រា២ :** ដំឡើងឋានន្តរស័ក្តិថ្នាក់ **ឧត្តមសេនីយ៍ទោ** ជូនឯកឧត្តមឧត្តមសេនីយ៍ត្រី **តេជ ស៊ីថា** អត្តលេខ ៧៨១៩៩ ។
- មាត្រា៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

១១៧៧.១៧៧០៤.៣៤២

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបលសេនាភក្តី សាយ ឈុំ
លេខ: ៣៣០ ស.ណ
សំណុំរឿងលេខស្តីពីការបែកបាក់
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៧/៣៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភ្នំជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងមុខតំណែង និងផ្តល់ឋានៈឯកឧត្តមឧត្តមសេនីយ៍ត្រី **ហេង សុខ** អត្តលេខ ០១៨២៥៨ ជាទីប្រឹក្សាសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើ **អគ្គនាយក** បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំយកប្រាក់បៀវត្សរ៍ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

១៧៧.១៧៧០៤.៣៤៣

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣៣៤ ស.ណ
សំណេរដែលមានកម្រិតខ្ពស់បំផុត
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៧/៣៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កង្វះឯករាជ្យបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះបេរីក្រុងកង្វះឯករាជ្យ

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៧/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **ឃុន ហង់ជារ៉ា** ជាអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

០១១១.១៧០៤.៣៤៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣៣៧ ស.ណ
 សំណៅជំនួយសម្តេចជាការបែកចែកធនធាន
 រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៧/៣៧៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ជំឿនឯកសារស្តីពីលោក **ពៅ វុទ្ធី អត្តលេខ ០០២៦** ពីឯកសារស្តីពី **ឧត្តមអគ្គនាយក ថ្នាក់លេខ៣ មក ឧត្តមអគ្គនាយក ថ្នាក់លេខ២** នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៧

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

១៧៧៧.១៧៧០៤.៣៧៤២

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិស្ណុនសេនាភក្តី សាយ ឈុំ

លេខ: ៣៧១ ស.ណ
សំរាប់ដេញហត្ថលេខាគ្រប់គ្រងប្រតិបត្តិការ
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៣/៩០៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធតាមតំរូវការរបស់ អគ្គបញ្ជាការរដ្ឋាននៃកងយោធពលខេមរាកម្មិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាកម្មិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** តែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន(នារី) នៃកងយោធពលខេមរាកម្មិន្ទ ដល់ឧត្តមសេនីយ៍ឯក **ម៉ី មនធារី** អគ្គលេខ ០០១៤៦២ ជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរាកម្មិន្ទ ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧
**ប្តូរព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

១១៧០៤.៣៤៦

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ៣៦២ ស.ណ

សំណេរដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុន ចាន់ថុល



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩១៧/៣៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការតែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** កម្រើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** នាយហោបាទ(នារី) ថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរាក្សមិន្ទ ៖
- ១-វរសេនីយ៍ឯក **សិរីម គឹមហាង** អត្តលេខ ០២៤៨៦៦
 - ២-វរសេនីយ៍ឯក **កែវ វ៉ាន់** អត្តលេខ ០២៧៥៥២
 - ៣-វរសេនីយ៍ឯក **សៅ ចន្ទី** អត្តលេខ ០០៦៩១២
 - ៤-វរសេនីយ៍ឯក **ហាស សុភក្សា** អត្តលេខ ០២០៨៩៩
 - ៥-វរសេនីយ៍ឯក **គួច នារីវឌ្ឍនា** អត្តលេខ ០១៣៩៩១
 - ៦-វរសេនីយ៍ឯក **គឹម ធុឡាវី** អត្តលេខ ០២៤៨០៨
 - ៧-វរសេនីយ៍ឯក **ហាស សុវណ្ណារី** អត្តលេខ ០២០៩០១

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

១១៧០៤.៣៤៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ៣៤៣ ស.ណ
សំណេរដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ឹម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤៦៧/៣៤៩

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋាននុរស្តីក្តី **ឧត្តមសេនីយ៍ត្រី** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ឯក **ឡឹក ចន្ទធី** អគ្គលេខ ០៤៨២០
- ២- វរសេនីយ៍ឯក **សំរិទ្ធ ណារ៉េត** អគ្គលេខ ០៨៥២
- ៣- វរសេនីយ៍ឯក **ខឹម ខុន** អគ្គលេខ ០៨៥៨
- ៤- វរសេនីយ៍ឯក **សៅ សុវណ្ណារិទ្ធ** អគ្គលេខ ០១០១៥
- ៥- វរសេនីយ៍ឯក **ហ៊ុន សុភាព** អគ្គលេខ ០១២៨២
- ៦- វរសេនីយ៍ឯក **គុន សុភី** អគ្គលេខ ០២២៩២



| | | | |
|----------------|-----------------------|---------|---------|
| ៧- វិសេនីយ័ងក | កង វាសនា | អគ្គលេខ | ០៥០០៩ |
| ៨- វិសេនីយ័ងក | នេត ណាត | អគ្គលេខ | ០៦៣៧៣ |
| ៩- វិសេនីយ័ងក | សុខ ហុច | អគ្គលេខ | ០៦២៨២ |
| ១០- វិសេនីយ័ងក | ពត ចាន់នី | អគ្គលេខ | ០៧០៤៨ |
| ១១- វិសេនីយ័ងក | គឹម ស្រ្តីន | អគ្គលេខ | ០៩៤៩៧ |
| ១២- វិសេនីយ័ងក | ពីង ស៊ីវ៉ា | អគ្គលេខ | ៣៣៥០៦ |
| ១៣- វិសេនីយ័ងក | ចាន់ សុភារិទ្ធ | អគ្គលេខ | ៥៦៣៦១ ។ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៧

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

១១១១.១២៧០៤.៣៤៤

លេខ: ៣៤ ៤ ស.ណ
 សំណៅដល់មន្ត្រីមួយចំនួននៃក្រសួង
 រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩១៣/០៧២៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : កម្លើងឋានន្តរស័ក្តិ ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៖

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក

- ១-ឧត្តមសេនីយ៍ទោ **គឹម ស្រី** អត្តលេខ ០៣៦៧១៨
- ២-ឧត្តមសេនីយ៍ទោ **ខឹម វុទ្ធី** អត្តលេខ ០០៨៩៨១

ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ

- ឧត្តមសេនីយ៍ត្រី **ម៉ៅ វិបុល** អត្តលេខ ០១៤១០២

គ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី

- ១-វរសេនីយ៍ឯក **ឯម សុវិ** អត្តលេខ ០៥៧៩៣១
- ២-វរសេនីយ៍ឯក **ណឹម សុវត្តិ** អត្តលេខ ២០០០៧៣
- ៣-វរសេនីយ៍ឯក **ហ៊ុន ឡា** អត្តលេខ ០០១៦៤៨
- ៤-វរសេនីយ៍ឯក **ភឹម សិរីវឌ្ឍន៍** អត្តលេខ ០០១៦៥៩
- ៥-វរសេនីយ៍ឯក **យាន យន** អត្តលេខ ០៤៣៤៥២



៦-វេសនីយ័ដក ទី សំណាង អក្កលេខ ០៤៣៩៦៨

មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត
ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

១៧៧.១៧៧០៤.៣៤៩

លេខ: ៣៤៨ ស.ណ
សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៩២.៧.៧៣.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៦៤ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៨០ ០០០ ០០០ ០០០ រៀល (ប៉ែតសិបបីលានរៀលគត់) ពីធុង ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកធុង ៦២ (អត្ថប្រយោជន៍សង្គម) ជូនទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងធុងនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់បំពេញតម្រូវការចំណាយរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៧។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

នេស រដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រុន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ
~*~

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៣ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣១៧/៣១៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផ្ទេរអាជ្ញាធរគណៈកម្មាធិការ គណៈកម្មការ និងក្រុមប្រឹក្សាដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៦៤ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

តម្រូវការ

មាត្រា ១.-

ត្រូវបានអនុញ្ញាតឱ្យធ្វើនិយ័តកម្មឥណទានថវិកាចេញពីទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧ ជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានបញ្ជាក់ក្នុងតារាងខាងក្រោម៖

ឯកតា៖ ពាន់រៀល

| ល.រ | បរិយាយ | ច្បាប់ហិរ. ឆ្នាំ២០១៧ | ឥណទានថ្មី មុននិយ័តកម្ម | និយ័តកម្ម | | ឥណទានថ្មី ក្រោយនិយ័តកម្ម |
|-----|--|----------------------|------------------------|------------|------------|--------------------------|
| | | | | កើន | ថយ | |
| | និយ័តកម្មចេញ | | | | | |
| | ០៥-ទីស្តីការគណៈរដ្ឋមន្ត្រី | | | | | |
| 65 | ឧបត្ថម្ភធន | 93.220.000 | 93.220.000 | - | 29.757.564 | 63.462.436 |
| | - សមាគមជាតិកាយវិទ្ធិជាតិកម្ពុជា | 1.100.000 | 1.100.000 | | 1.020.819 | 79.181 |
| | - គណៈកម្មការជាតិយូណេស្កូកម្ពុជា | 300.000 | 300.000 | | 261.375 | 38.625 |
| | - គណៈកម្មាធិការជាតិបេតិកភ័ណ្ឌ ពិភពលោក | 800.000 | 800.000 | | 431.400 | 368.600 |
| | - អាជ្ញាធរអប្សរា | 83.135.000 | 83.135.000 | | 22.313.046 | 60.821.954 |
| | - អាជ្ញាធរជាតិព្រះវិហារ | 7.285.000 | 7.285.000 | | 5.430.998 | 1.854.002 |
| | - គណៈវិស្វកម្ពុជា | 600.000 | 600.000 | | 299.926 | 300.074 |
| | និយ័តកម្មចូល | | | | | |
| | ១៦-ក្រសួងអប់រំ យុវជន និងកីឡា | | | | | |
| 65 | ឧបត្ថម្ភធន (កាយវិទ្ធិជាតិកម្ពុជា) | - | - | 1.020.819 | - | 1.020.819 |
| | ១៨-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ | | | | | |
| 65 | ឧបត្ថម្ភធន | - | - | 28.436.819 | - | 28.436.819 |
| | - គណៈកម្មការជាតិយូណេស្កូកម្ពុជា | | | 261.375 | | 261.375 |
| | - គណៈកម្មាធិការជាតិបេតិកភ័ណ្ឌ ពិភពលោក | | | 431.400 | | 431.400 |
| | - អាជ្ញាធរអប្សរា | | | 22.313.046 | | 22.313.046 |
| | - អាជ្ញាធរជាតិព្រះវិហារ | | | 5.430.998 | | 5.430.998 |
| | ៣២-ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ | | | | | |
| 65 | ឧបត្ថម្ភធន (គណៈវិស្វកម្ពុជា) | - | - | 299.926 | - | 299.926 |

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកទាំងនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើង ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

នេស រដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រុន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



តមកពីរាជកិច្ចលេខ ២៨-២៩

ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៣៧៤៤...អនក្រ.នវ

អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និង កីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការចំនួន ៤ ៤៦០ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅ ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម៖

- ១ - លោក **ឡេង វិទ្យុ** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
- ២ - លោកស្រី **សារី វណ្ណី** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

| | | |
|----------------|----------------------|--|
| ១៧៣៥ - លោក | ឈុន ពិសិដ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៣៦ - លោក | ឆាយ ស៊ុនធឿរ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៣៧ - លោក | ហ៊ុំ ស៊ុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៣៨ - លោកស្រី | សួក ខុម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៣៩ - លោកស្រី | សួន គមឃឹច | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៤០ - លោក | ឃឹម សាវ៉ាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៤១ - លោក | គង់ អននៈ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៤២ - លោក | ហ៊ុន សិទ្ធិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៤៣ - លោក | ដុំ រិន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៤៤ - លោក | ម៉ម សុឆានី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៤៥ - លោក | ទី ណារាជ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៤៦ - លោក | ឃិន សុវណ្ណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៤៧ - លោកស្រី | ថ្នាន់ សុឆារី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៤៨ - លោក | ភឿន ផល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|-----------------------|--|
| ១៧៤៩ - លោក | អ៊ុច ចំរើន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៥០ - លោក | យឹម សុខា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៥១ - លោកស្រី | លី ចាម៉ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៥២ - លោក | កង សុខសាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៥៣ - លោក | ស្រី គុសល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៥៤ - លោក | គ ស្រេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៥៥ - លោក | សុខ សម្បត្ត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៥៦ - លោក | ហេង គចហុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៥៧ - លោកស្រី | ស្រីង សុភា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៥៨ - លោកស្រី | លាង សុខឃ្លោក | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៥៩ - លោកស្រី | ម៉ុនី សោភ័ណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៦០ - លោក | ជុំ ជានី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៦១ - លោក | សំរិទ្ធ ម៉ីនលី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៦២ - លោកស្រី | ពុំ សុផា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|--------------------|--|
| ១៧៦៣ - លោកស្រី | ឡុង ពន្លឺនី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៦៤ - លោកស្រី | ហិត ហាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៦៥ - លោក | សៅ វណ្ណី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៦៦ - លោក | ឆាយ សមមាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៦៧ - លោក | ឈាន សំណាង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៦៨ - លោក | ហ៊ុយ សុខា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៦៩ - លោក | ចៀង កា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៧០ - លោកស្រី | កែវ សាឡុន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៧៧១ - លោកស្រី | ហ៊ុន សុផិន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៧៧២ - លោក | ណុម សៀងហោ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៧៣ - លោក | វ៉ែន ប្រណី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៧៤ - លោក | សី ហឿង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៧៥ - លោក | ហាក់ និន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៧៦ - លោក | ក្លែម សុផិន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|------------------------|--|
| ១៧៧៧ - លោក | លាក់ ជ័យវុទ្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៧៧៨ - លោក | សេង សី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៧៩ - លោក | គម ថេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៨០ - លោក | អ៊ូ សារ៉ាត់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៨១ - លោកស្រី | ធីម សាវ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៨២ - លោកស្រី | ឡឿង សំដី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៨៣ - លោកស្រី | ស៊ុន ច័ន្ទមេរោង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៨៤ - លោក | ខួន ព្រិន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៨៥ - លោក | ម៉ុម សុខជា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៨៦ - លោកស្រី | ឡៅ មុរាមី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៨៧ - លោក | ម៉ឺន វុទ្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៨៨ - លោក | សី សុធិន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៨៩ - លោក | ហ៊ុន សុខុម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៩០ - លោក | ឡាំ គមហារ៉ាត់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|-----------------------|--|
| ១៧៩១ - លោកស្រី | ស្វាយ សោម៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៩២ - លោក | សំ សុំឡើង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៩៣ - លោក | ហែម ចន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៩៤ - លោកស្រី | ប្រាស សុចិន្ដា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៧៩៥ - លោកស្រី | វ៉ា ឌួចអ៊ុំ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៩៦ - លោកស្រី | នួន ចន្ទី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៩៧ - លោក | គួច សុំបូរ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៧៩៨ - លោក | ថន ថេង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៧៩៩ - លោក | អ៊ាម សុំថា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨០០ - លោក | សេង ភារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨០១ - លោក | មឿង ចន្ទធា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨០២ - លោក | មឿន សឿន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨០៣ - លោក | នាក់ វិចិត្រ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨០៤ - លោក | ថន ឡេង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|---------------------|--|
| ១៨០៥ - លោក | ហែម វបុលនកា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨០៦ - លោក | ស្រីន ទី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨០៧ - លោក | ហួន ម៉ុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨០៨ - លោក | មិន ពុទ្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨០៩ - លោក | ស គុសល | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨១០ - លោក | គង់ វណ្ណៈ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨១១ - លោក | សន រ៉ែន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ១៨១២ - លោក | ហាក់ ចាន់ផុល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨១៣ - លោក | ខឹម ចិត្តា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨១៤ - លោក | សុខ គុសល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨១៥ - លោក | ជួន គុសល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨១៦ - លោក | អ៊ុល រ៉េត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨១៧ - លោកស្រី | ម៉ែ សន្ធារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨១៨ - លោក | គង់ គត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|-----------------------|--|
| ១៨១៩ - លោក | ហួរ ឡូ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨២០ - លោក | អេង សំរឿន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨២១ - លោក | ភោគ សាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨២២ - លោក | លោក ធន់ វ៉ារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨២៣ - លោក | ជុត សុផាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨២៤ - លោក | អេង កៀង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨២៥ - លោក | គូ ស្មៅ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨២៦ - លោក | អ៊ុន សុផានី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨២៧ - លោក | ហោរ ឃីលន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨២៨ - លោក | ថា អូន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨២៩ - លោក | នាង ចាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៣០ - លោក | អ៊ុ សិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៣១ - លោក | សុខ ស៊ីថា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៣២ - លោកស្រី | លុន ជានី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|--------------------|--|
| ១៨៣៣ - លោកស្រី | សុខ ចន្ទន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៣៤ - លោក | ហេង សុគន្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៣៥ - លោក | ម៉ង់ គុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៣៦ - លោក | យាន យ៉ាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៣៧ - លោក | ហិន វាសនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៣៨ - លោក | ខួន សោភា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៣៩ - លោកស្រី | ព្រឺម ម្រឹម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៤០ - លោក | ផ្លាង ហួត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៤១ - លោក | ម៉ែន សុភាព | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៤២ - លោក | លន មូរ៉ែន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៤៣ - លោក | ឡាយ សុភក្ក | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៤៤ - លោក | ធឿន សំរោត | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៤៥ - លោក | យូ មូរឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៤៦ - លោក | ឈិន សុគន្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|------------|----------------------|--|
| ១៨៤៧ - លោក | គង់ សុខលេង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៤៨ - លោក | ម៉ែន សំណាង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៤៩ - លោក | ហឿង សំហេង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៥០ - លោក | ចាម យុវន្ទ្រា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៥១ - លោក | ម៉ិត ម៉ិនថន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៥២ - លោក | រស់ ម៉ិនថៃ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៥៣ - លោក | កាង ធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៥៤ - លោក | ហាន់ សុគ្គន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៥៥ - លោក | ស្រី សុគន្ធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៥៦ - លោក | មេត សំឡាត់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៥៧ - លោក | លី គមគុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៥៨ - លោក | ស៊ឹម សាវុធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៥៩ - លោក | ឌុម ជារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៦០ - លោក | ហេង ធីន្ទ្រា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|----------------------|--|
| ១៨៦១ - លោក | អ៊ឹម ចី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៦២ - លោក | ក្រៀម ចន្ទី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៦៣ - លោក | ឃ្យួង សុខា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៦៤ - លោក | យី ចាន់សុខ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៦៥ - លោកស្រី | ហ៊ិន សារឡេន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៦៦ - លោក | ពៅ សាភន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៦៧ - លោក | អំ សុផល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៦៨ - លោក | ង៉ុ ស៊ីវុ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៦៩ - លោក | ភំ សុភក្រ្តី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៧០ - លោកស្រី | ឈុក ស្រីមន្តា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ១៨៧១ - លោក | សិន់ វាសនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៧២ - លោក | នួន ចុធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៧៣ - លោក | ពា ខេមរា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៧៤ - លោក | សី វនៈ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|-----------------------|--|
| ១៨៧៥ - លោក | ចំរើន សាម៉េត | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៧៦ - លោក | សួន សុផល | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៧៧ - លោក | ហាក់ នោន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៧៨ - លោក | ប្រុកឡៀម សារុន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៧៩ - លោក | មុត ភន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៨០ - លោកស្រី | ចាម សុភក្ក | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៨១ - លោក | នាង មោន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៨២ - លោក | គង់ ចុន្ទី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៨៣ - លោក | ពៅ គូ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៨៤ - លោក | លឹម ពិសិដ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៨៥ - លោក | ម៉ែន វ៉ានេត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៨៦ - លោក | នី ហ៊ុម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៨៧ - លោក | ម៉ែន វបុល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៨៨ - លោកស្រី | ថា វ៉ាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|------------|---------------------|--|
| ១៨៨៩ - លោក | គង់ ចិន្ដា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៩០ - លោក | ហឿ ពៅ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៩១ - លោក | ហ៊ុន នាង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៩២ - លោក | ហួត ចំណាន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៩៣ - លោក | នាង ចុឡី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៨៩៤ - លោក | ចាន់ ជិន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៩៥ - លោក | ឈុំ សារ៉េន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៩៦ - លោក | អ៊ុក សារុំ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៨៩៧ - លោក | ខឹម សុវណ្ណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៨៩៨ - លោក | យ៉ន យ៉ន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ១៨៩៩ - លោក | ឈឹម សំណាង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩០០ - លោក | ប្រាក់ សាឡើន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩០១ - លោក | ស៊ី ចាន់ឡើន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩០២ - លោក | ខាន់ មុនី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|---------------------|--|
| ១៩០៣ - លោក | ខឹម សាវណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ១៩០៤ - លោក | ឡេង សាវុធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩០៥ - លោក | អ៊ុក សុត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩០៦ - លោក | សារ៉ុន មិនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩០៧ - លោក | ឈុំ រតនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩០៨ - លោក | យួន ឫវ៉េត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩០៩ - លោក | ឃួន សារិត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩១០ - លោកស្រី | ឈុំ ខ្លា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩១១ - លោក | ធា រ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩១២ - លោក | ជួន រិន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩១៣ - លោក | ព្រំ សិទ្ធិ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩១៤ - លោក | ឌុន អេងស្រៀង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩១៥ - លោក | សុវ ពិសិដ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩១៦ - លោក | ធាម ហេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|-----------------------|--|
| ១៩១៧ - លោកស្រី | វិទន សុវណាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩១៨ - លោក | វីរ័ត ឆេងសក | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩១៩ - លោក | អ៊ុន សុភាព | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩២០ - លោក | ជុត ចាន់ណារត្ន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩២១ - លោក | សំ វ៉ាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩២២ - លោក | ហួត សារុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩២៣ - លោក | លឹម សួសថាវ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩២៤ - លោក | នី ចំណាម់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ១៩២៥ - លោក | ឃុន ម៉ឺនថាវន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩២៦ - លោក | សាំ សុផល | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩២៧ - លោក | ហោ ម៉ឺនឈី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩២៨ - លោក | អឹម ម៉ង់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩២៩ - លោក | សៅ មុត្រា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៣០ - លោក | ម៉ៅ សុគន្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|-----------------------|--|
| ១៩៣១ - លោក | គយអេង ឌីសុរិយា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៣២ - លោកស្រី | លាង សុជាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៣៣ - លោក | ហឿន សុវ័ន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៣៤ - លោក | ជិត សាវ៉ាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៣៥ - លោក | ទូច រដ្ឋានី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៣៦ - លោក | សេង គុណុទ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៣៧ - លោកស្រី | សេង ស្នី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៣៨ - លោកស្រី | ឌី ហេឡែន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៣៩ - លោក | សន សុធា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៤០ - លោកស្រី | ហេង ស៊ាមមី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៤១ - លោក | សិ ឃាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៤២ - លោកស្រី | ថោង សុចិន្ដា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៤៣ - លោក | មូ ស្នើន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ១៩៤៤ - លោក | ហូ កែវពិសិដ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|-----------------------|--|
| ១៩៤៥ - លោក | ប៊ុន សុខាភ័ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩៤៦ - លោក | គង យ៉ង់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៤៧ - លោក | ឈឹម ពៅ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៤៨ - លោកស្រី | ទា ស៊ីឡេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៤៩ - លោក | យី គុណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៥០ - លោក | លាង ដាវ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៥១ - លោក | ឡាយ ឆាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៥២ - លោកស្រី | យុក គងលាង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៥៣ - លោកស្រី | យៀម សេងខន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៥៤ - លោក | ហ៊ុល សាវ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៥៥ - លោក | គុន សំណាង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩៥៦ - លោក | ឃ្លាំង សម្បស្ស | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩៥៧ - លោក | អេង សុវណ្ណា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩៥៨ - លោក | ម៉ែ គងឡាយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|-----------------------|--|
| ១៩៥៩ - លោក | សុខ ចាន់ធម្មស | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩៦០ - លោក | ហ្វាយ ចាន់ជានី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ១៩៦១ - លោក | និន ច័ន្ទវណ្ណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៦២ - លោក | ទុច គ្រីន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩៦៣ - លោក | ស៊ុន ម៉េងកាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៦៤ - លោក | ហែ សុទ្ធារ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៦៥ - លោកស្រី | លឹម សុផន្លី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៦៦ - លោក | ម៉ី សារិទ្ធិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៦៧ - លោក | លឹម តុទ្ធិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៦៨ - លោក | ម៉ក់ ពេញ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៦៩ - លោក | ស៊ីង ជារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៧០ - លោក | ធឿន ធម្មស | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៧១ - លោក | យៀង សេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៧២ - លោក | ចាន់ ម៉ីនចិត្ត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|---------------------|--|
| ១៩៧៣ - លោក | គុល វណ្ណី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៧៤ - លោក | លាច វរៈ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ១៩៧៥ - លោក | តាន់ គុឡុ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩៧៦ - លោក | ឈុន វណ្ណៈ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៧៧ - លោក | អោក ធីរ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៧៨ - លោក | ចេង ម៉ូនីកា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៧៩ - លោក | យឹម សុខខឿន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ១៩៨០ - លោក | សួង សារាតុប | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ១៩៨១ - លោក | ញាណ ដាឡាត់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៨២ - លោក | ម៉ឺន សាមៀន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៨៣ - លោក | គៃត យុឡា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៨៤ - លោក | ថា ឡេងយួន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៨៥ - លោកស្រី | មាស សុដារ៉ាវ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៨៦ - លោកស្រី | ទេព ភរុណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|----------------------|--|
| ១៩៨៧ - លោក | នីម ផល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៨៨ - លោក | ឃុន សុផល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៨៩ - លោក | អ៊ុក សារិន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៩០ - លោក | កែវ ឆនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៩១ - លោក | កែវ សុវណ្ណៈ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៩២ - លោក | ជិន គេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៩៣ - លោក | ហេង ច័ន្ទធារី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៩៤ - លោក | សេង ចាន់ថា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៩៥ - លោក | ហេង ជីវ័ន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៩៦ - លោក | ឡេង ឈុនហិរិច | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៩៧ - លោក | ឆារ ម៉ាត់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៩៨ - លោក | ព្រំ ពិសិដ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ១៩៩៩ - លោកស្រី | ថាយ ស៊ីវគេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០០០ - លោក | យូ ឥមមូ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|------------------------|--|
| ២០០១ - លោក | ឡែង ស៊ីម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០០២ - លោក | អ៊ិច សុវណ្ណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០០៣ - លោក | សុន យ៉ាម៉ង់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០០៤ - លោក | នុត ឆា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០០៥ - លោក | ធី សំអាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០០៦ - លោក | ឆៀង ធួន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០០៧ - លោក | ហាក់ ម៉េង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០០៨ - លោក | ស៊ីយ មីន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០០៩ - លោកស្រី | កែវ ពេជ្រចិន្ដា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០១០ - លោកស្រី | ធួន ណានី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០១១ - លោកស្រី | ឌុ ណារ៉ុត | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២០១២ - លោកស្រី | ហ៊ិន សុខា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២០១៣ - លោក | គង់ ចន្ទា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០១៤ - លោក | គម ចាន់រិទ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|-----------------------|--|
| ២០១៥ - លោក | នួន សី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០១៦ - លោក | ឃុំ រិត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០១៧ - លោក | នួន មុត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០១៨ - លោក | ធឿន គោហរ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០១៩ - លោក | អូន វ៉ាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០២០ - លោក | នូ ម៉ៅ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២០២១ - លោក | ដួង ចំរើន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២០២២ - លោកស្រី | សុគន្ធិ ពុទ្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២០២៣ - លោក | គុជ យីង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០២៤ - លោក | ស៊ឹម ម៉ិនធឿន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២០២៥ - លោក | ចាន់ សិរិទ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០២៦ - លោក | សុខ ភាគ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០២៧ - លោក | សោម សន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០២៨ - លោក | លីវ គម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|---------------------|--|
| ២០២៩ - លោក | អែម សារី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៣០ - លោក | ឡេង ឈឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៣១ - លោក | ម៉ិច សុផន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៣២ - លោក | ម៉ិយ ម៉ុនម៉ៅ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៣៣ - លោកស្រី | ម៉ៅ ណារន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៣៤ - លោក | ឃិន ផាន់ណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៣៥ - លោក | គង់ កំសត់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២០៣៦ - លោក | ខេង ម៉ៅ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៣៧ - លោក | ឃិន ពាន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២០៣៨ - លោក | ស៊ុំ ផារិទ្ធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២០៣៩ - លោក | សេង ស៊ុនថាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៤០ - លោកស្រី | ចៃគ ចាន់ថុល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៤១ - លោក | ស៊ុំ វ៉ាឌិច | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៤២ - លោក | អ៊ុំ ណារិទ្ធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|------------------------|--|
| ២០៤៣ - លោកស្រី | វិរិម អេងសំ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៤៤ - លោក | ទូច ឡែងស៊ីម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៤៥ - លោក | ទូ ជាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៤៦ - លោកស្រី | ច័ន្ទ គន្ធពិដោរ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៤៧ - លោកស្រី | ពាន ឌុ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៤៨ - លោកស្រី | ម៉ិត ចន្ទី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៤៩ - លោក | ហោរ វ៉ាន់ឌី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២០៥០ - លោក | លី សុខភ័ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២០៥១ - លោក | អេង ត្រីហិទ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២០៥២ - លោក | ហេង គារិទ្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៥៣ - លោក | ថាវ សុភាព | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៥៤ - លោក | អ៊ុន ម៉ិនណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៥៥ - លោក | ស្រៀង គុនី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៥៦ - លោក | ហិន វ៉េងហិរិទ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|-------------------------|--|
| ២០៥៧ - លោក | ជាន ម៉ិនឡើង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២០៥៨ - លោក | គាយ នារិន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២០៥៩ - លោក | អ៊ុំ កេងម៉េង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២០៦០ - លោកស្រី | អ៊ុំ ស៊ីសុភារ៉េត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២០៦១ - លោក | វង្ស ឃី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២០៦២ - លោក | សេង នារ៉ុត្ត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៦៣ - លោក | ឌឹម បូនី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៦៤ - លោក | លីស ម៉េងសាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៦៥ - លោកស្រី | ម៉ឺន យុវត្ត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៦៦ - លោក | ប្លង់ វណ្ណឫត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៦៧ - លោក | ណាង ជារី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៦៨ - លោក | ស្វាយ នារាវ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៦៩ - លោក | ចាន់ បូផា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៧០ - លោក | ខុយ ប៊ីហៀក | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|----------------------|--|
| ២០៧១ - លោក | គង គងស្រេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៧២ - លោកស្រី | គ សុភាព | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៧៣ - លោក | សូ ពិទ្ធស្យ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៧៤ - លោក | សុន វ៉ាន់ឡេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៧៥ - លោក | សៅ វិធា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៧៦ - លោក | សុខ អៀង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៧៧ - លោកស្រី | អ៊ុន គងហួយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៧៨ - លោក | លាង យូឡាយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៧៩ - លោកស្រី | ហិត វត្សសនិត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៨០ - លោក | អាន សុខម៉ារឌី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៨១ - លោក | អិម ប្លូរ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៨២ - លោក | អ៊ុត សុផល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៨៣ - លោកស្រី | អិត ចាន់ថុល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២០៨៤ - លោក | ម៉ៅ សារឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|------------|-----------------------|--|
| ២០៨៥ - លោក | ចាំ ចាន់ថុល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៨៦ - លោក | ម៉ឺ ចន្ទធា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៨៧ - លោក | ជំរំ ហាម្មនីកា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៨៨ - លោក | ហត់ គមហុទ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៨៩ - លោក | ព្រាម ចាន់ឌី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៩០ - លោក | គូ ខុម៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៩១ - លោក | ម៉េង គេតា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៩២ - លោក | ប្រាក់ វាសនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៩៣ - លោក | សឹម សិសេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៩៤ - លោក | ចាវ សុខផល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៩៥ - លោក | លន់ ម៉ឺនថា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៩៦ - លោក | ពុត សុភាព | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៩៧ - លោក | សួន សុខេត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២០៩៨ - លោក | យូ គមយ៉េង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|-----------------------|--|
| ២០៩៩ - លោក | ដ្ឋាន ប៊ុនធីតា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១០០ - លោក | ចន ឃីណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១០១ - លោក | ប្រាក់ វ៉ានី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១០២ - លោក | អៀង ចាន់ធុ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១០៣ - លោកស្រី | ថៃ ស៊ីណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១០៤ - លោក | គុន គេកហ៊ិន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១០៥ - លោកស្រី | ស៊ីនលី សុខចាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១០៦ - លោក | ស៊ីយ ស៊ាងហាក់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១០៧ - លោក | គន ច័ន់ណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១០៨ - លោក | មាស សាន្តត្រាណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១០៩ - លោក | ទេព ឈុនវរៈ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១១០ - លោកស្រី | ឡាង សុភាព | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១១១ - លោក | អិម ឌីនណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១១២ - លោក | ជុំ សុនី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|----------------------|--|
| ២១១៣ - លោក | ចង សារីត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១១៤ - លោក | ឈឹម តម្បូ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១១៥ - លោក | ស៊ូ សា វ៉ត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១១៦ - លោក | ឡាន ខៀវ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១១៧ - លោក | ប្លាន ណាងអ៊ុំ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១១៨ - លោក | គង់ លឹមឃី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១១៩ - លោក | ទូ ម៉ីន្តានា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១២០ - លោក | ឥក ប្លាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១២១ - លោក | អ៊ុំ ថាវ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១២២ - លោក | សេង វ៉ាន់នាយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២១២៣ - លោកស្រី | អស់ ចាន់អមរ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១២៤ - លោក | ខុន ណារិន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១២៥ - លោកស្រី | ពេជ សុជាតា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១២៦ - លោក | ស៊ា ចន្ទី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|---------------------|--|
| ២១២៧ - លោកស្រី | ធួក ណារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១២៨ - លោក | ហុន សិដ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១២៩ - លោក | ឡុន សុខឃាន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៣០ - លោក | ខេង ចំរើន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៣១ - លោកស្រី | ឡាយ សុខសីម | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៣២ - លោក | នី គមហោន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២១៣៣ - លោក | ចន់ ចំរើន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២១៣៤ - លោក | ហែម សុស័ក្ខ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២១៣៥ - លោក | សី ម៉េងសាន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៣៦ - លោក | ព្រហ្ម មុនី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៣៧ - លោក | ហ៊ុន សុខចាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៣៨ - លោកស្រី | ហេង ណារីន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៣៩ - លោក | ទេព បុន្ណធី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៤០ - លោក | ហេងសីហា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|-------------------------|--|
| ២១៤១ - លោក | អិច វិបុល | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៤២ - លោក | អែម វះឃីយ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៤៣ - លោក | អែម ហ៊ុនធី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៤៤ - លោក | ហួត ណាងឆេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២១៤៥ - លោកស្រី | គុច សុខនី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៤៦ - លោក | ឆេង សីហា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៤៧ - លោក | អុន ណាងអាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៤៨ - លោកស្រី | សៅ ដួងច័ន្ទនរក្ស | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២១៤៩ - លោក | អ៊ុក សម្បត្ត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២១៥០ - លោក | ថា អ៊ុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២១៥១ - លោក | គួច ឌុឌី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២១៥២ - លោក | ម៉េង ស៊ីម៉ូ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៥៣ - លោក | ច្រី សុខណាង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៥៤ - លោក | សន សារឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|---------------------|--|
| ២១៥៥ - លោកស្រី | ស៊ីន ចន្ទ្រា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៥៦ - លោក | ផុន ផាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៥៧ - លោកស្រី | នា រតនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៥៨ - លោក | នា ពៅ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៥៩ - លោក | ម៉ែន រ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៦០ - លោក | ស គន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៦១ - លោក | ឃុត ឌីណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៦២ - លោក | គួង ចំរើន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៦៣ - លោក | សុខ សុវណ្ណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៦៤ - លោកស្រី | នេត សាអង់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៦៥ - លោក | នេត គុសល្យ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៦៦ - លោក | ឃុយ ហុនឡេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៦៧ - លោក | ស៊ាន សុផល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៦៨ - លោក | រ៉ុត ឡេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|----------------------|--|
| ២១៦៩ - លោក | ឆន ឆន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៧០ - លោក | គង់ សុឆារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២១៧១ - លោក | ទេព ជីវសុឆ្លា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២១៧២ - លោកស្រី | វ៉ា ចិន្តា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២១៧៣ - លោក | សៀង វ៉ាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២១៧៤ - លោក | សេងស៊ឹម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២១៧៥ - លោក | ស្រី មូរ៉ាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៧៦ - លោក | សី គរិទ្ធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៧៧ - លោកស្រី | ឈុន មូយសី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៧៨ - លោក | នាង ឡឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៧៩ - លោក | ខុន គង់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៨០ - លោកស្រី | អ៊ុក វ៉ាន់ថាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៨១ - លោកស្រី | ឡុង នារី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៨២ - លោក | អ៊ុច ផលរិទ្ធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|------------------------|--|
| ២១៨៣ - លោក | យុន សេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២១៨៤ - លោក | ម៉ិត ណារ៉ុង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២១៨៥ - លោក | មួក សារី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៨៦ - លោក | សំអៀង ណេសិទ្ធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៨៧ - លោក | ស៊ុយ ចំនួនិទ្ធិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៨៨ - លោកស្រី | យង់ ទូច | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៨៩ - លោក | ហេង ផលរិត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៩០ - លោក | ជុំ សុភ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៩១ - លោកស្រី | ចង់ សេងហិត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៩២ - លោក | ឌី សំអុល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៩៣ - លោក | ឈឹម ស៊ីណាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៩៤ - លោក | សុភ សំណាង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៩៥ - លោក | ពោន ចុឌី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៩៦ - លោក | គ្រុ វរៈ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|--------------------|--|
| ២១៩៧ - លោក | ហេង វ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៩៨ - លោក | គោត ភាព | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២១៩៩ - លោក | ឈឹម ចាន់ធឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២០០ - លោក | អ៊ុន សំណាង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២០១ - លោក | នី ឡុងឌី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២០២ - លោក | ឡូ ចំរើន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២០៣ - លោក | នង សុចាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២០៤ - លោក | មេឃ មុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២០៥ - លោកស្រី | ចុច ចាន់ធឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២០៦ - លោក | ទី គម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២០៧ - លោក | ខឹម ចៀង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២០៨ - លោកស្រី | ឈិន ម៉ៅ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២០៩ - លោកស្រី | ញ៉ែន សុណាត | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២១០ - លោក | ច័ន គមហិរា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|---------------------|--|
| ២២១១ - លោក | ទ្រី វង្ស | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២១២ - លោក | ប្លា សត្តា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២១៣ - លោក | ឈឹវ សមសាយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២១៤ - លោក | វណ្ណ វុធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២១៥ - លោក | អ៊ុន ម៉ែន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២១៦ - លោក | ខាត់ សាវ៉ាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២១៧ - លោក | ចាន់ ថេត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២១៨ - លោកស្រី | ឈុន ធា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២១៩ - លោក | ស៊ុក ម៉ីន្តា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២២០ - លោក | មាស វណ្ណី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២២១ - លោក | សុន ជារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២២២ - លោក | គង់ ធានា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២២៣ - លោក | ស៊ឹម ផល្លី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២២៤ - លោក | កែវ ផល្លា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|----------------------|--|
| ២២២៥ - លោក | ទួន ចន្ទា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២២២៦ - លោកស្រី | អ៊ុំច សុម៉ារី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២២៧ - លោក | លី ចាន់ជារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២២៨ - លោក | ភ្លើង សិទ្ធិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២២៩ - លោក | ហ៊ុន គន្ធា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៣០ - លោក | អ៊ុំច សុផល | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៣១ - លោក | លឿត ចំរុន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៣២ - លោក | ឡាន់ លោងឡាយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២២៣៣ - លោក | ឡុង ទិត្យសតា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២២៣៤ - លោកស្រី | ទុយ ឌី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៣៥ - លោកស្រី | តូច បូផា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៣៦ - លោក | តេ យក់ស្វី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៣៧ - លោក | សុក ឡេនីន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៣៨ - លោកស្រី | ម៉ៅ ផល្លា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|---------------------|--|
| ២២៣៩ - លោក | គូ គត់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៤០ - លោក | ហុក ហៀង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៤១ - លោក | ហិរិច ម៉ិនថន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៤២ - លោក | ឡុង វ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៤៣ - លោកស្រី | ពុំ ស្រីធន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៤៤ - លោក | ឈុន សារឹម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២២៤៥ - លោក | ឡាយ ឡុត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៤៦ - លោកស្រី | សុទ្ធ ពិសី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៤៧ - លោក | ខុយ សោភ័ណ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៤៨ - លោក | ចាន់ សុយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៤៩ - លោក | ជា សុភៀន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៥០ - លោកស្រី | ផេង អ៊ុំ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៥១ - លោក | សេង ចុឡី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៥២ - លោកស្រី | គត ស្រីធួន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|-----------------------|--|
| ២២៥៣ - លោក | អ៊ឹម ស៊ីណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៥៤ - លោក | សំ ម៉ិត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៥៥ - លោកស្រី | អ៊ុន ឌួចសេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៥៦ - លោក | មាន យ៉េង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៥៧ - លោកស្រី | ឡៅ សមណ្ណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៥៨ - លោក | ហេង សារ៉ុ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៥៩ - លោក | យឹម មិថុនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៦០ - លោក | សំ អ៊ុនធឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៦១ - លោក | ហុន សុខសុភារ៉ុ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៦២ - លោក | ទេព សារ៉ុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៦៣ - លោក | ចាន់ មុនីរិទ្ធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៦៤ - លោក | ឡុច សុខុស | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៦៥ - លោក | នី គេកហុក | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២២៦៦ - លោក | ស៊ិន សុភាព | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|----------------------|--|
| ២២៦៧ - លោក | ពៅ ចំណាម | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៦៨ - លោក | ឈុំ ឈុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៦៩ - លោក | ស៊ឹម ស៊ុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៧០ - លោកស្រី | ឆេង តូច | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៧១ - លោកស្រី | ហឿម រត្ននិទ្ទ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៧២ - លោក | ហាស ច័ន្ទឆេត | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៧៣ - លោក | ជិន សុខលីម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៧៤ - លោក | អ៊ុំ សល់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៧៥ - លោក | ឡុង ពិសិដ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៧៦ - លោកស្រី | ជុំ សុទា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៧៧ - លោក | អ៊ុំច ផល្លី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៧៨ - លោក | ព្រី ចាន់ថន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៧៩ - លោក | អ៊ុន សំឡូត | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៨០ - លោក | យ៉ង់ ធារី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|----------------------|--|
| ២២៨១ - លោក | លី អិចឈុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៨២ - លោក | កេង វ៉ាន់ថា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៨៣ - លោក | ផេង សុភ័ណ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៨៤ - លោក | សៀ ម៉ិនឡុន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៨៥ - លោក | តៃ គមសៀន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៨៦ - លោក | ហុន ម៉ែងថុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៨៧ - លោក | ឃ្លាន វ៉ម៉ុនី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៨៨ - លោកស្រី | ហោង ឡាឃីន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៨៩ - លោកស្រី | ហួន សិទ្ធិណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៩០ - លោក | ពិត ម៉ិនឆី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៩១ - លោក | ចាយ គង់ឃឹម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៩២ - លោកស្រី | ឃឹម សុផា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៩៣ - លោកស្រី | សៀង ហួនីតា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៩៤ - លោកស្រី | យ៉ា គមហួន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |

| | | |
|----------------|-------------------------|--|
| ២២៩៥ - លោក | ស៊ិន ឈួន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៩៦ - លោក | ជួន វិទ្ធិស័ក្ត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២២៩៧ - លោក | កែន សិរីវត្តមុនី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២២៩៨ - លោកស្រី | សួរ វណ្ណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២២៩៩ - លោកស្រី | ហ៊ុយ គមឈី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣០០ - លោក | ហ៊ាន គាំវិរិន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣០១ - លោក | ហៀង វ៉ាន់វាន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣០២ - លោក | ម៉ក់ វិទ្ធិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣០៣ - លោក | ឡាយ ទិត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣០៤ - លោក | ហៀង ចំរើន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣០៥ - លោក | នាង ហាយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣០៦ - លោក | វ៉ាន់ សេវរត្ន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣០៧ - លោក | នាវ នាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣០៨ - លោកស្រី | ស៊ាន់ ចន្ទី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|------------------------|--|
| ២៣០៩ - លោកស្រី | វ៉ែន សុធារី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣១០ - លោក | ឡៅក ណារ៉ាហុន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣១១ - លោកស្រី | សំ សុរិយ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៣១២ - លោក | អ៊ឹម សេងស | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣១៣ - លោក | ចេង ចិន្តាភក្តី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣១៤ - លោកស្រី | អ៊ុន សុជាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣១៥ - លោកស្រី | អួន តង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣១៦ - លោក | វ៉ែត ណានន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣១៧ - លោក | សៀ សុធារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣១៨ - លោកស្រី | គាប់ ចាន់ណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣១៩ - លោក | ឡេង ម៉េងសី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣២០ - លោកស្រី | គាន់ សុខហ៊ុយ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣២១ - លោក | នៃ ប៊ុនធឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣២២ - លោក | យ៉ែង ភ័ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|-----------------------|--|
| ២៣២៣ - លោកស្រី | យឹម សុធីរ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣២៤ - លោក | យឹម សារ៉ុ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣២៥ - លោក | ប្រក់ ឥមស្រ៊ិន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣២៦ - លោកស្រី | សៀក សុខឫទ្ធិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣២៧ - លោកស្រី | ប្រាក់ សារឿ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣២៨ - លោក | ហួត សារ៉ាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣២៩ - លោកស្រី | អ៊ឹម រេងរេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៣០ - លោក | ឆន ឌុន្លា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៣១ - លោក | ផែ នន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៣២ - លោក | ឆន ធុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៣៣ - លោក | យួន វណ្ណៈ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៣៤ - លោក | ស៊ុន លឹមសេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៣៥ - លោក | កែ ម៉ុនថន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៣៦ - លោក | ឆន ម៉ុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|----------------------|--|
| ២៣៣៧ - លោក | ពោធិ សិមអេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៣៨ - លោក | លី ម៉ិនហៃ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៣៩ - លោក | គុម ចិន្ទ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៤០ - លោក | រ៉េត ញ៉ាញ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៣៤១ - លោក | ហ៊ុន ផល្លា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៤២ - លោកស្រី | តាំង នារាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៤៣ - លោកស្រី | ប៉ាន ពុទ្ធារិ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៤៤ - លោក | អ៊ុំ សុផារិន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៤៥ - លោក | គន ស៊ីថា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៤៦ - លោក | ថោង នី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៤៧ - លោក | ឡុង វ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៤៨ - លោក | ហាក់ គម្ស | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៤៩ - លោកស្រី | ថា សុខាគ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៥០ - លោក | សុខ គុចឡេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|----------------------|--|
| ២៣៥១ - លោក | ហេង តែហុច | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៥២ - លោក | ឡៅ ហ៊ុយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៥៣ - លោក | ឆឹម សេងរៀន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៥៤ - លោក | ម៉ៅ សុគន្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៥៥ - លោកស្រី | សៀង មុន្នីការ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៥៦ - លោកស្រី | ស ពុទ្ធា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៥៧ - លោក | ព្រី វណ្ណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៥៨ - លោក | សាយ សេរីវុធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៥៩ - លោក | ធុន រតនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៦០ - លោក | ហែម ច័ន្ទស្នី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៦១ - លោក | សុត វិច្ឆិកា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៦២ - លោក | ហាម វ៉ែន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៦៣ - លោក | លាន ឈុនហៃ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៦៤ - លោក | ម៉ាន់ មិនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|-----------------------|--|
| ២៣៦៥ - លោក | គាម សុណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៦៦ - លោកស្រី | ហិរិន រត្នមនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៦៧ - លោក | នាង សុខារិទ្ធិ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៦៨ - លោកស្រី | ទួន ផល្លី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៦៩ - លោក | ហ៊ុយ យាង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៧០ - លោក | ចែម ហុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៧១ - លោក | រុល សមលីន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៧២ - លោក | ហិរិន ម៉ូសិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៧៣ - លោក | វ៉ិន សមហ៊ុ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៧៤ - លោក | យស័ ហ៊ាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៧៥ - លោក | ខាន់ សិមយាង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៧៦ - លោក | ឈឿន ញ៉ែន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៧៧ - លោកស្រី | ឌុក វិសណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៧៨ - លោក | ស៊ី នាង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|--------------------------|--|
| ២៣៧៩ - លោក | ម៉ៅ ម៉ិនថៃ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៨០ - លោកស្រី | កាក់សិរី ម៉ូរ៉ាក់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៨១ - លោក | ស៊ីយ វង្សស៊ី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៣៨២ - លោក | ជីង ណារ៉េត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៣៨៣ - លោក | ពេជ រ៉ាមី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៣៨៤ - លោកស្រី | អួន ចរិយា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៨៥ - លោក | សៅ ចាន់ចាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៨៦ - លោក | ឡឿន ឡឿន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៨៧ - លោក | ស៊ឹម សាមឌី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៨៨ - លោក | រាជ រដ្ឋា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៨៩ - លោក | ម៉ោល ពិសិដ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៩០ - លោក | កែវ សុរិយា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៩១ - លោក | លួច គន្ធា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៣៩២ - លោក | គម ចាន់រដ្ឋា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|----------------------|--|
| ២៣៩៣ - លោក | ឈឹម ចាន់ណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៣៩៤ - លោក | ចាម សុខម៉េង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៩៥ - លោក | ឈួន ផានណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៩៦ - លោក | គង ភឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៣៩៧ - លោក | ឈឹម សំអ៊ុល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៩៨ - លោក | ឈឿង ហុក | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៣៩៩ - លោក | គង ស្រួយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤០០ - លោកស្រី | ចាន់ ចន្ទសោភា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤០១ - លោក | ហួត ជ្រា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤០២ - លោកស្រី | នេត ផន្លី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤០៣ - លោកស្រី | នី ជូណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤០៤ - លោកស្រី | ម៉ុង មុនេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤០៥ - លោក | សូ ហេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤០៦ - លោក | ហាម រស្មី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|--------------------------|--|
| ២៤០៧ - លោក | ថ្នាក់ ឆាយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤០៨ - លោក | ជី ឃី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤០៩ - លោក | គន់ គមរុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤១០ - លោក | ម៉ៅ សុផល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤១១ - លោក | សេង គមថៃ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤១២ - លោក | ផាន់ ហ៊ុនកត់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤១៣ - លោក | ឡើង ទុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤១៤ - លោកស្រី | ឈឹម ទិត្យាភក្ខារា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤១៥ - លោកស្រី | រាម សុបក្ខារា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤១៦ - លោក | សេម ឃ្នែង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤១៧ - លោក | ឡឹក ហុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤១៨ - លោកស្រី | សារិន វ៉ាន់ឌី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤១៩ - លោក | អ៊ុក ភ័ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤២០ - លោក | ជិន ណារិន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|----------------------|--|
| ២៤២១ - លោក | ឱម វណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤២២ - លោក | យឿន មុនីរ័ត្ន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤២៣ - លោកស្រី | សារ សុភាវិនី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤២៤ - លោក | គន សឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤២៥ - លោកស្រី | អ៊ុល ចន្ទធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤២៦ - លោក | អោម ឡានយ៉ុ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤២៧ - លោក | វង សុខុម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤២៨ - លោក | ឆួន ធនុ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤២៩ - លោក | សុខ ហួត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៣០ - លោកស្រី | យ៉ាង រស្មី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៤៣១ - លោកស្រី | សេរី វាវិនី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៤៣២ - លោក | ទី សារឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៣៣ - លោក | កែម ចន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៣៤ - លោកស្រី | ម៉ុល ចន្ទធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|----------------------|--|
| ២៤៤៩ - លោក | ម៉ាន់ ពិសិដ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៤៥០ - លោក | នាក់ យឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៥១ - លោក | ខុន ម៉ិនថេត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៤៥២ - លោក | រឿង វុទ្ធិន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៥៣ - លោក | ស៊ី ធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៥៤ - លោកស្រី | គ្រួន ហិរិទ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៤៥៥ - លោក | ធីន ឡុនខេន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៥៦ - លោក | ខុយ វ៉ាន់ណៃ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៥៧ - លោក | ហាន វាសនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៥៨ - លោក | ហាស ឆុនវិធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៥៩ - លោកស្រី | លឿង ហួន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៦០ - លោក | ផោក ជិត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៦១ - លោក | ម៉ីន ធារិដ្ឋ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៦២ - លោក | ភ្នឹក ម៉ៅ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|---------------------|--|
| ២៤៦៣ - លោកស្រី | លឹម រតនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៦៤ - លោកស្រី | ផែង វណាភ័ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៦៥ - លោក | ហាស វណ្ណៈ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៦៦ - លោក | ស៊ី សុភក្រា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៦៧ - លោក | ចិត ឆា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៦៨ - លោក | ជា គមឃ្មុច | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៦៩ - លោក | ជឹម ហុនសែ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៧០ - លោក | ឡៅ គមហ៊ុយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៧១ - លោក | ឃុយ សារ៉ាត់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៧២ - លោក | តែម ម៉ុងសេ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៤៧៣ - លោក | ចាយ សុវណ្ណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៤៧៤ - លោក | ចង់ ឌុយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៤៧៥ - លោក | ឈូ ម៉ិនឡើង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៧៦ - លោក | សុគាន ណារ៉េត | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|-----------------------|---|
| ២៤៧៧ - លោកស្រី | សែម ឥមឡេង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៧៨ - លោក | សុខ ចំណាន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៧៩ - លោក | ឡាន់ ឡាយ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៨០ - លោក | ព្រំ ឆ្មារាំង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៨១ - លោក | ហ៊ុន ចាន់ថេត | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៨២ - លោកស្រី | ដួន ហ្វាយ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៨៣ - លោក | អេង គុយ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៨៤ - លោក | នាត់ ភាង | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៨៥ - លោកស្រី | លាង ស្រីណារ៉ុន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៨៦ - លោក | ថា ពិសេស | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៨៧ - លោក | ថោ គន្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៨៨ - លោក | រិម វ៉ាន់ឈីន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៨៩ - លោក | ផាន់ ហ៊ុនធី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៩០ - លោក | យូ វ៉ានា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|------------|------------------------|--|
| ២៤៩១ - លោក | ពេជ្រ សីហា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៩២ - លោក | ជិន ឆោម | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៩៣ - លោក | សាក់ ឫវ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៩៤ - លោក | ឃ ម៉ីនឡៃ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៩៥ - លោក | ផុ គារល់ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៩៦ - លោក | សិទ្ធិ ហាក់នី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៩៧ - លោក | ជួន ស៊ីដេត | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៩៨ - លោក | អៀម សាវច់ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៤៩៩ - លោក | ម៉ោល សាន | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥០០ - លោក | ឈុន ស៊ីណា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥០១ - លោក | ទេព ណាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៥០២ - លោក | អ៊ុន ថាវរិទ្ធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥០៣ - លោក | អ៊ុក ចួច | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៥០៤ - លោក | អ៊ុន ពៅសម្បត្តិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|---------------------|--|
| ២៥០៥ - លោក | គា វចនា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥០៦ - លោក | លាង វណ្ណារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៥០៧ - លោក | ហេង ឃុហិត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥០៨ - លោក | ហឿ ឫទ្ធិ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥០៩ - លោក | សេង ឡឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥១០ - លោក | ណារ៉ា ចំណាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥១១ - លោកស្រី | ហឿ ពលិកា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៥១២ - លោក | ពិន សារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៥១៣ - លោក | ផ្លែង ធា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥១៤ - លោក | សេង សុខហិរិន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥១៥ - លោក | ចាន់ មុនីធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥១៦ - លោក | សួន លីន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥១៧ - លោក | ឡាច អូន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥១៨ - លោក | ខ័ង សារិទ្ធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|------------------------|--|
| ២៥១៩ - លោក | គុយ ឫវ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥២០ - លោកស្រី | ម៉េន ឫវិតធុន្យន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥២១ - លោក | ចី ឫវ៉ាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥២២ - លោក | ឡាន ចាន់ថា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥២៣ - លោក | គួង ផល្លា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥២៤ - លោក | ឃឹម ពិសី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥២៥ - លោក | ម៉េន ឫវី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥២៦ - លោកស្រី | នី ចាន់ធីតា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៥២៧ - លោក | វ៉េត ចារ៉ាត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥២៨ - លោក | ស្រ្យម ចា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥២៩ - លោក | ហ៊ាន តែឡេង | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៣០ - លោក | ចាន់ សារុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៣១ - លោក | ចេត ខេម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៣២ - លោក | ស្រួយ ចា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|------------|-----------------------|--|
| ២៥៣៣ - លោក | ធាន សីលា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥៣៤ - លោក | គង ភាសា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៣៥ - លោក | ហេង ហុកវ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៣៦ - លោក | អេង វី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៥៣៧ - លោក | ហិរិទ សុភឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៣៨ - លោក | ខឹម ម៉ិនស្រ៊ុម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៣៩ - លោក | សុគ ពៅ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៤០ - លោក | សែម ភាព | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥៤១ - លោក | សារ៉េត មាន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៤២ - លោក | សាន អឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៤៣ - លោក | ធុន ហុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៥៤៤ - លោក | ម៉ែន ធុត៌ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៤៥ - លោក | គៃ សែម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៤៦ - លោក | សុខ ចំរើន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |

| | | |
|----------------|----------------------|--|
| ២៥៤៧ - លោក | គូច ម៉េងហៃ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៥៤៨ - លោកស្រី | ឆាវ អ៊ុំម | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៤៩ - លោក | ឡាង ធីច | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៥០ - លោក | ព្រំ សុខា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៥១ - លោក | អាង វណ្ណារ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥៥២ - លោក | អេង សុចិត្រ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥៥៣ - លោកស្រី | ឡេង ធីន្លា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥៥៤ - លោក | ម៉ែន កល្យាណ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥៥៥ - លោក | អំ សុគ្គមញ្ញៈ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥៥៦ - លោកស្រី | ស្រី សុធារី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥៥៧ - លោក | អាង សាវណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៥៨ - លោក | ឆាំង ហោរ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៥៩ - លោក | ស៊ុន រតនៈ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៦០ - លោក | ជូ ថា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |

| | | |
|----------------|---------------------|--|
| ២៥៦១ - លោក | ទិត សុខ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៦២ - លោក | អ៊ុក សាវុធ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៦៣ - លោក | ផាត់ ស៊ីឿន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៦៤ - លោក | សឹម ហ៊ុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៦៥ - លោក | ប៉ុន មុនី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៦៦ - លោក | ឫ សាណា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៦៧ - លោក | សោម អ៊ុក | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៦៨ - លោក | មិន ចាន់ពិសី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៦៩ - លោក | វ៉ា សាវ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៧០ - លោក | លាង សុភា | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៥៧១ - លោក | អេង សុភា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៧២ - លោកស្រី | គម ស៊ីវុន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៧៣ - លោក | អ៊ុំ ពន្លក | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៧៤ - លោក | សឹម សុខឡាយ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|----------------------|--|
| ២៥៧៥ - លោក | ប្រាក់ ពុទ្ធា | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ |
| ២៥៧៦ - លោក | ង ពៅ | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ |
| ២៥៧៧ - លោក | ឃឹម សុខុម | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ |
| ២៥៧៨ - លោក | គ សុខខែ | ពីគ្រូបង្រៀនកម្រិតខ្ពស់ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៤ |
| ២៥៧៩ - លោក | សួង ហុច | ពីគ្រូបង្រៀនកម្រិតខ្ពស់ថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៤ |
| ២៥៨០ - លោក | អ៊ុក ចន្ទា | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ |
| ២៥៨១ - លោក | ហែម ស៊ីណារ៉េត | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ |
| ២៥៨២ - លោក | ហួន ហិន | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១ |
| ២៥៨៣ - លោក | ថៃ ជា | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ |
| ២៥៨៤ - លោក | លីវ សុភាព | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១ |
| ២៥៨៥ - លោកស្រី | ស៊ឹម ផារឿន | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១ |
| ២៥៨៦ - លោក | ហិត ស៊ីអាត | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១ |
| ២៥៨៧ - លោក | ស៊ុន ស៊ាន | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១ |
| ២៥៨៨ - លោកស្រី | ម៉ក់ គុសល | ពីគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខ្ពស់ដើមខ្សែថ្នាក់លេខ ១ |

| | | |
|----------------|---------------------------|--|
| ២៥៨៩ - លោក | ឌុំ ភារ៉ា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៥៩០ - លោក | សេក វុឌ្ឍា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៩១ - លោក | ចាន់ អន្ទារ៉ាជានឌី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៩២ - លោកស្រី | សាយ គន្ធា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៩៣ - លោក | ម៉ែន សុទ្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៥៩៤ - លោកស្រី | លេត សោភ័ណ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៥៩៥ - លោក | ឆ័រ ក សម្បត្ត | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៥៩៦ - លោក | ផែន សំបុណ្យ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៥៩៧ - លោក | ឆ សែនម្នួលី | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៥៩៨ - លោក | ឡាយ សុហិវ៉ាន់ | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៥៩៩ - លោក | ម៉ៅ ចាន់ថន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៦០០ - លោក | ទេព វិសុទ្ធី | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៦០១ - លោក | តោ វិទូ | ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៦០២ - លោក | ស្រី វុធន | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ |

| | | |
|----------------|------------------------|--|
| ២៦០៣ - លោកស្រី | វណ្ណសិ វឌ្ឍនាធី | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៦០៤ - លោក | សេ វ៉ាតម្យ៉ា | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៦០៥ - លោក | ធី ច័ន្ទមុនី | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៦០៦ - លោក | សាំង ឆុម | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៦០៧ - លោក | សាំង ម៉ារ៉ាឌី | ពីគ្រូបង្រៀនកម្រិតខត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៦០៨ - លោក | គម ចាន់ | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៦០៩ - លោកស្រី | នុត សម្បស្ស | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៦១០ - លោក | យ៉ែម ឡុច | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ១ |
| ២៦១១ - លោកស្រី | គម មុនីផល | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៦១២ - លោក | សៅ សុវណ្ណ | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៣ |
| ២៦១៣ - លោក | ស្វាយ គុសល | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៦១៤ - លោក | ឯក លឹម | ពីគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ២ |
| ២៦១៥ - លោកស្រី | រិទ្ធី សៅរីយ៍ | ពីគ្រូបង្រៀនកម្រិតខត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៤ |
| ២៦១៦ - លោកស្រី | ធី សុភាព | ពីគ្រូបង្រៀនកម្រិតខត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតខត្តមដើមខ្សែថ្នាក់លេខ ៤ |



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៧/៣០៧ រ.ស.ក ប.ក



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសសុវត្ថារា

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយស សុវត្ថារា** ថ្នាក់ **ធិបតី** ប្រគេនព្រះតេជគុណ **ហ៊ុយ លន់** ព្រះចៅអធិការវត្តពោធិ៍វត្តារាម ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលសាសាភូមិវិស័យព្រះពុទ្ធសាសនានៅ **វត្តពោធិ៍វត្តារាម** (ហៅវត្តពោធិ) ស្ថិតនៅក្នុងឃុំសំរោងយា ស្រុកពូក ខេត្តសៀមរាប ចំណាយអស់ថវិកាសរុបចំនួន **៣៥៤.៧៦៧ ដុល្លារ** ។

មាត្រា ២.-

រដ្ឋមន្ត្រីទទួលបន្ទុកអនុវត្តការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា


ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៣៤ អនក្រ.តក



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយសាសនាជាតិ** ផ្តល់ជូនលោក **ប៉ុល ឫឡី** សប្បុរសជននៅខេត្តបន្ទាយមានជ័យ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយភ្ជាប់បណ្តាញ និងបំពាក់សម្ភារអគ្គិសនី ជូនវិទ្យាល័យ **ជប់រ៉ាវី** វិទ្យាល័យ **ហ៊ុន សែន ឈូរមានជ័យ** និងអង្គការចង្រៃប្រចាំទិសយោធាភូមិភាគទី៥ ស្ថិតនៅក្នុងឃុំជប់រ៉ាវី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណាយអស់ថវិកាសរុបចំនួន ១២.៨០០ ដុល្លារ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ ៩ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី




កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចម្នាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០១៧៧ ៤៤ ២០១៧ ប.ក



អនុក្រឹត្យ

ស្តីពី

ការផ្ទេរក្របខ័ណ្ឌ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: ផ្ទេរក្របខ័ណ្ឌ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនរសេនីយ៍ឯក **សុខ សំឡើង** អគ្គលេខ ០០២៤៧២ ជំនួយការ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងអាកាស បច្ចុប្បន្នទៅបម្រើការងារក្នុងក្របខ័ណ្ឌ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៧.៦.១៧.៧៧ ច.ច



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីស្នងការនៃសភា

នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៦/២០៧ ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០០៦ ស្តីពីការបង្កើតគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.តត ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០០៦ ស្តីពីការបង្កើតថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា

សម្រេច

មាត្រា ១ : ត្រូវបានតែងតាំង ព្រះពុទ្ធវិបុល ជា សំអាង ជាសមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ រាជធានី-ខេត្ត និងសាមីអង្គ ដូចមានព្រះនាមក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៧ ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ នុបនាយករដ្ឋមន្ត្រី
 - សាលារាជធានី-ខេត្ត/ក្រុង-ស្រុក-ខណ្ឌ
 - ទេសភារាជធានី-ខេត្ត/ក្រុង-ស្រុក-ខណ្ឌ
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០១៧៧.៧៧.៧៧

អនុក្រឹត្យ

ស្តីពីការជូនមេដាយសុវត្ថារា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

សម្រេច

មាត្រា ១. បំពាក់ មេដាយសុវត្ថារា ថ្នាក់ ធិបតី ជូនលោក អោម សេងមូរ៉ា សមាជិកក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹក ឈូយ័តក្រុងភ្នំពេញ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិ កន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តន៍អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ០៦ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចរដ្ឋមន្ត្រីហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : *៣០៧ អនក្រ.បក*

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសាវ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ **វេជ្ជបញ្ជាសាវ័ណ្ណ** ថ្នាក់ **សេនា** ជូនសប្បុរសជន ចំនួន ៣ រូប ដែលបានចូលរួមជួយកសាង សមិទ្ធផលនានា ស្ថិតនៅក្រុងកំពង់ចាម និងស្រុកនានាក្នុងខេត្តកំពង់ចាម កន្លងមក ដូចមានរាយនាមខាងក្រោម ៖

| | | |
|---------------------------------------|--------------------------|---------------------------|
| ១-លោក ហ៊ុន កុយ | សប្បុរសជននៅខេត្តកំពង់ចាម | ថវិកាចំនួន ៤៤.០០៧ ដុល្លារ |
| ២-លោក ឌុច សេរីន | សប្បុរសជននៅខេត្តតាកែវ | ថវិកាចំនួន ៤៣.៨៤០ ដុល្លារ |
| ៣-លោកវេជ្ជបណ្ឌិត ស៊ី យ លីមស៊ីន | សប្បុរសជននៅខេត្តកំពង់ចាម | ថវិកាចំនួន ៤២.៦២៦ ដុល្លារ |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី *២៧* ខែ *២៧* ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : *០៣៧៧.រកត/០១*

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបណ្ឌិតជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១. បំពាក់ **វេជ្ជបណ្ឌិតជាតិ** ចំនួន ០១គ្រឿង ជូនវេជ្ជបណ្ឌិត **នួន សុផាត** ប្រធានមន្ទីរពេទ្យបង្អែកព្រែកប្បាស ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងអគារសម្រាកព្យាបាល នៅមណ្ឌលសុខភាពមិត្តភាពកម្ពុជា-ជប៉ុន ពោធិ៍ចាក ស្រុកព្រែកប្បាស ខេត្តតាកែវ កន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ *h*

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី *២៧* ខែ *៦* ឆ្នាំ *២០១៧*

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៣៧.០.១៧៩៧.៥៤

អនុក្រឹត្យ

ស្តីពីការជូនមេដាយមូលនិវត្តន៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

សម្រេច

មាត្រា ១.-បំពាក់ មេដាយមូលនិវត្តន៍ ថ្នាក់ ដំបូង ជូនអ្នកបច្ចេកទេស ចំនួន ០៦រូប ដែលមានស្នាដៃល្អ ក្នុងការជួយរៀបចំគម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកគេរដោ កន្លងមក ដូចមានរាយនាមខាងក្រោម៖

- | | |
|--------------------|--|
| ១-លោក សា ស៊ីណាត | ស្ថាបត្យករសិក្សាគម្រោងប្តូង |
| ២-លោក ត្រុយ សុភាព | វិស្វករសំណង់ស៊ីវិលទទួលសិក្សាគ្រឿងបង្កើនសំណង់ |
| ៣-លោក ហុន លេង្រីង | វិស្វករមេកានិចទទួលសិក្សាប្រព័ន្ធបច្ចេកទេសមេកានិច |
| ៤-លោក អ៊ុក ឈុនហ៊ុ | អ្នកទទួលគ្រប់គ្រងការដ្ឋានសាងសង់ |
| ៥-លោក អេន សារ៉ាដែន | វិស្វករធារាសាស្ត្រទទួលខុសត្រូវសិក្សាហេដ្ឋារចនាសម្ព័ន្ធ |
| ៦-លោក ស៊ីម សេង | អ្នកទទួលខុសត្រូវសុវត្ថិភាពការដ្ឋាន |

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី




សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៣៧១.../...២០១៧

អនុក្រឹត្យ

ស្តីពីការជូនមេដាយសុវត្ថុភារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

សម្រេច

មាត្រា ១. បំពាក់ មេដាយសុវត្ថុភារ ឆ្នាំកំរ អស្សុប្បដិ ជូនលោក ស៊ីម ចន្ទា អនុប្រធាននាយកដ្ឋានធនធានមនុស្ស ដែលមានស្នាដៃល្អក្នុងការជួយរៀបចំគម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតករតេជោ កន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៣៧ អនក្រ.បកត/១៧

**អនុក្រឹត្យ
ស្តីពីការជូនវេជ្ជប័ណ្ណ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់គណៈកម្មការពិនិត្យលក្ខណសម្បត្តិរដ្ឋបាលដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១.- បំពាក់ **វេជ្ជប័ណ្ណ** ជូនមន្ត្រីរាជការ ចំនួន១៤រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងចូលរួមកសាងសមិទ្ធផលនានា នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដូចមានរាយនាមខាង ក្រោម ៖

| | | | |
|---------------|-------------------|---------------|--|
| ១-អនុសេនីយ៍ឯក | ឡាន លាវ | អត្តលេខ ៥៦៤៣១ | អធិការរងនគរបាលស្រុកពញាក្រែក ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ |
| ២-អនុសេនីយ៍ឯក | យន់ ធឿន | អត្តលេខ ៤៧៣៦៣ | អធិការរងនគរបាលស្រុកពញាក្រែក ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ |
| ៣-អនុសេនីយ៍ឯក | សំ ថន | អត្តលេខ ១៩១៨៦ | អធិការរងនគរបាលស្រុកពញាក្រែក ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ |
| ៤-អនុសេនីយ៍ឯក | តោក ហិរិន | អត្តលេខ ១៥៣៨៦ | នាយបុស្តិ៍អធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ |
| ៥-អនុសេនីយ៍ឯក | ឃុន ឡឿន | អត្តលេខ ១៩១៨៨ | នាយផ្នែកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ |
| ៦-អនុសេនីយ៍ឯក | ម៉េម រ៉ាឌី | អត្តលេខ ៤២១១៤ | នាយផ្នែកវិទ្យុទាក់ទង |
| ៧-លោក | នន ខេមរា | | មន្ត្រីមន្ទីរពេទ្យជាងខេត្ត |

| | | | |
|-----------------------|----------------------------|---------------|---|
| ៨-អនុសេនីយ៍ទោ | ទូ ចាន់ ជារ៉ាវ៉ាត្ត | អត្តលេខ ៥២៧០៩ | មន្ត្រីនគរបាលវៈ ៦១៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ |
| ៩-អនុសេនីយ៍ទោ | ទូច សុទា | អត្តលេខ ១៩២០១ | នាយផ្នែកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ |
| ១០-អនុសេនីយ៍ទោ | ទូ ចន្ទធី | អត្តលេខ ៤៧៣៨០ | នាយផ្នែកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្នងការដ្ឋាន |
| នគរបាលខេត្តត្បូងឃ្មុំ | | | |
| ១១-អនុសេនីយ៍ទោ | ហ៊ុន សែន | អត្តលេខ ៤៧៣៧៧ | នាយបុស្តិ៍ អធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ |
| ១២-អនុសេនីយ៍ត្រី | ស៊ិន សាឡើន | អត្តលេខ ៤៨៤៣៩ | នាយផ្នែកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ |
| ១៣-អនុសេនីយ៍ត្រី | អាំ វិបុល | អត្តលេខ ៤៧៣៦៥ | នាយបុស្តិ៍ អធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ |
| ១៤-អនុសេនីយ៍ត្រី | សែន មី | អត្តលេខ ៥២៧៥៧ | នាយបុស្តិ៍ អធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ |

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈកម្មការពិនិត្យលក្ខណសម្បត្តិវេជនដែលត្រូវជូនគ្រឿងឥស្សរិយយស អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៣៧៣...អនក្រ.ជក

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរដ្ឋបាលដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១. បំពាក់ មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ជូនសប្បុរសជន ចំនួន១៥រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅឃុំក្រែក ស្រុកពញាឮក្រែក ខេត្តត្បូងឃ្មុំ ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយស្ថាបនាជាតិ

| | | | | |
|--------------|--------|---------|-----------------------------------|----------------------------|
| ១-ព្រះតេជគុណ | ចាន់ថា | សុផាត | ព្រះចៅអធិការវត្តទួលកែវអំពុក | បច្ច័យចំនួន ៤២.៥០០.០០០ រៀល |
| ២-ព្រះតេជគុណ | អុជ | សុវណ្ណៈ | ព្រះគ្រូសូត្រស្នាំវត្តទួលកែវអំពុក | បច្ច័យចំនួន ៤១.២០០.០០០ រៀល |
| ៣-លោក | ម៉ុ | វ៉ុ | សមាជិកក្រុមប្រឹក្សាឃុំក្រែក | ថវិកាចំនួន ៤០.០០០,០០០ រៀល |
| ៤-លោក | គុប | រុន | មេភូមិល្អក់ ឃុំក្រែក | ថវិកាចំនួន ៤០.០០០,០០០ រៀល |
| ៥-លោក | ហ៊ុន | រិន | មេភូមិអំពុក ឃុំក្រែក | ថវិកាចំនួន ៤០.០០០,០០០ រៀល |
| ៦-លោក | ចង្វ | នាន | អាចារ្យវត្តទួលកែវអំពុក | ថវិកាចំនួន ៤០.០០០,០០០ រៀល |
| ៧-លោក | នីង | ឈឿន | អាចារ្យវត្តទួលកែវអំពុក | ថវិកាចំនួន ៤០.០០០,០០០ រៀល |
| ៨-លោក | ជៀប | ស៊ានលី | គណៈកម្មការវត្តទួលកែវអំពុក | ថវិកាចំនួន ៤០.០០០,០០០ រៀល |

ខ-មេដាយប្រាក់ស្ថាបនាជាតិ

| | | | | |
|-------|------|------|---------------------------|---------------------------|
| ១-លោក | រ៉ុន | ហែ | គណៈកម្មការវត្តទួលកែវអំពុក | ថវិកាចំនួន ២០.០០០.០០០ រៀល |
| ២-លោក | នង | គុសល | គណៈកម្មការវត្តទួលកែវអំពុក | ថវិកាចំនួន ២០.០០០.០០០ រៀល |

| | | | |
|-------|--------------------|--------------------------|---------------------------|
| ៣-លោក | ហាស់ សាឡើង | គណៈកម្មការវត្តទួលកែវអំពក | ថវិកាចំនួន ២០.០០០.០០០ រៀល |
| ៤-លោក | ហេង ភី | គណៈកម្មការវត្តទួលកែវអំពក | ថវិកាចំនួន ២០.០០០.០០០ រៀល |
| ៥-លោក | ហ៊ុម ហ៊ុន | គណៈកម្មការវត្តទួលកែវអំពក | ថវិកាចំនួន ២០.០០០.០០០ រៀល |
| ៦-លោក | សៀង សុមិន្ទ | គណៈកម្មការវត្តទួលកែវអំពក | ថវិកាចំនួន ២០.០០០.០០០ រៀល |
| ៧-លោក | គាន់ សៀកឡេង | គណៈកម្មការវត្តទួលកែវអំពក | ថវិកាចំនួន ២០.០០០.០០០ រៀល |

ហេតុដោយឡែក៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិវេជនដែលត្រូវជូនគ្រឿងឥស្សរិយយស អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ *AD*

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៦ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



(Signature)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៣២ សសរ

សេចក្តីសម្រេច
ស្តីពី

ការបង្កើតក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និង
បណ្តាប្រទេសផ្តល់ជំនួយ សម្រាប់ទ្រទ្រង់ដំណើរការអន្តរាគមន៍ជំនួយប្រតិបត្តិការ
ក្នុងតុលាការកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញសេចក្តីសម្រេចលេខ ២៨ សសរ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល និងកំណត់ភារកិច្ចជូន ឯកឧត្តម **មិន ឈិន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១: បង្កើតក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសផ្តល់ជំនួយសម្រាប់ទ្រទ្រង់ដំណើរការអង្គជំនួយប្រតិបត្តិការក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលមានសមាសភាពដូចខាងក្រោម៖

១- ឯកឧត្តម **មិន ឈិន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

ជាប្រធាន

- ២- ឯកឧត្តម **ហេង វង្សម៉ឺនសាត** អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន
- ៣- ឯកឧត្តម **ឱង យ៉ិនឡឿង** ទេសរដ្ឋមន្ត្រី ប្រធានអង្គការប្រឆាំងអំពើពុករលួយ ជាអនុប្រធាន
- ៤- ឯកឧត្តម **កែវ វ៉ែនី** រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៃរាជរដ្ឋាភិបាល ជាអនុប្រធានអចិន្ត្រៃយ៍
- ៥- ឯកឧត្តម **ច័ន្ទ សានី** រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិក
- ៦- ឯកឧត្តម **អ៊ុច បូរិន្ទ** រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសមាជិក
- ៧- ឯកឧត្តម **កើត រិទ្ធ** រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ជាសមាជិក
- ៨- ឯកឧត្តម **ហែង ប្រាញ់ គុនី** អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី នៃ អ.វ.ត.ក ជាសមាជិក
- ៩- ឯកឧត្តម **វ៉ែន ច័ន្ទសារា** អគ្គនាយក នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ក្រសួងមហាផ្ទៃ ជាសមាជិក
- ១០- ឯកឧត្តម **វ៉ែន ស៊ីណារិទ្ធ** អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជាសមាជិក

ប្រការ២: ក្រុមការងារខាងលើ មានបេសកកម្ម ដូចខាងក្រោម៖

- សហការ និង សហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ (អ.ស.ប.) និងបណ្តាប្រទេសផ្តល់ជំនួយដើម្បីធានាឲ្យ អ.វ.ត.ក. ដំណើរការទៅដោយល្អ និងទទួលបានជោគជ័យ ផ្នែកលើក្របខ័ណ្ឌច្បាប់ស្តីពីការបង្កើត អ.វ.ត.ក. និង កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និង អ.ស.ប. ។
- ជួយកៀរគរថវិកាពី អ.ស.ប. និងពីបណ្តាប្រទេសផ្តល់ជំនួយ ដើម្បីទ្រទ្រង់ដល់ដំណើរការការងាររបស់ អ.វ.ត.ក.។
- គិតគូរអំពីការងារកេរដំណែលរបស់ អ.វ.ត.ក. រួមមានការថែរក្សាទុក និងការគ្រប់គ្រងសំណុំរឿងទាំងអស់របស់ អ.វ.ត.ក. ដើម្បីឲ្យសាធារណជន និងអ្នកស្រាវជ្រាវបានយល់ដឹងអំពីដំណើរការ និងសមិទ្ធផលរបស់ អ.វ.ត.ក. ក្នុងការទប់ស្កាត់ និងប្រឆាំងការរំលោភបំពានប្រព័ន្ធរបបប្រល័យពូជសាសន៍។
- ជំរុញឲ្យមានការផ្ទេរចំណេះដឹង និងជំនាញ រួមទាំងធនធានមនុស្ស និងបទពិសោធន៍អនុវត្តល្អៗដែលទទួលបានពី អ.វ.ត.ក. ទៅប្រព័ន្ធយុត្តិធម៌ជាតិ ដើម្បីកសាងសមត្ថភាព និងធ្វើឲ្យកាន់តែប្រសើរឡើងនូវសេវាយុត្តិធម៌សាធារណៈ ។

ប្រការ៣: ក្រុមការងារខាងលើ មានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការដែលមានសមាសភាពដូចខាងក្រោម៖

- ១- ឯកឧត្តម **ហែង ប្រាញ់ គុនី** អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី នៃ អ.វ.ត.ក. ជាអគ្គលេខាធិការ
- ២- ឯកឧត្តម **រោង ឃេង** មន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងជាប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សភាគីជាតិ នៃ អ.វ.ត.ក. ជាអគ្គលេខាធិការរង
- ៣- ឯកឧត្តម **ថោង សុដានី** ប្រធានផ្នែកថវិកា និងហិរញ្ញវត្ថុភាគីជាតិ នៃ អ.វ.ត.ក. ជាអគ្គលេខាធិការរង

- ៤- ឯកឧត្តម **ឌួង សំគី** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលតុលាការ ក្រសួងយុត្តិធម៌ ជាអគ្គលេខាធិការរង
- ៥- លោកជំទាវ **ហេងឡឺន ចាន់វិស** ទីប្រឹក្សារាជរដ្ឋាភិបាល ជាសមាជិក
- ៦- ឯកឧត្តម **ស៊ា ម៉ៅ** សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិក
- ៧- ឯកឧត្តម **មីន ត្រឿយ** ជំនួយការផ្ទាល់ឯកឧត្តម **មីន ឈិន** ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក
ប្រចាំការ រដ្ឋមន្ត្រីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិក

ប្រការ៤: អគ្គលេខាធិការដ្ឋាន ជាសេនាធិការ នៃក្រុមការងារខាងលើ ដើម្បីជួយសម្រួលកិច្ចការជាប្រចាំ រួមមាន ការងារគតិយុត្តិ ការងារបច្ចេកទេស ការរៀបចំប្រជុំ ការធ្វើរបាយការណ៍ ការងារភស្តុភារ-ហិរញ្ញវត្ថុ ការងាររដ្ឋបាល និងការងារផ្សេងៗទៀតតាមការកំណត់របស់ប្រធាន។

ប្រការ៥: ប្រធានក្រុមការងារអាចកោះប្រជុំ និងអញ្ជើញឯកស្សនជនផ្សេងទៀត ព្រមទាំងអ្នកជំនាញការជាតិ និង បរទេសដែលពាក់ព័ន្ធ មកប្រជុំពិភាក្សា និងពិគ្រោះយោបល់តាមការចាំបាច់។

ប្រការ៦: ប្រធានក្រុមការងារ ត្រូវធ្វើរបាយការណ៍ជាប្រចាំអំពីដំណើរការនៃក្រុមការងារ និងរាល់បញ្ហាប្រឈម ដែលត្រូវដោះស្រាយជូននាយករដ្ឋមន្ត្រី។

ប្រការ៧: ក្រុមការងារនេះ មានសិទ្ធិប្រើប្រាស់ទីតាំង ត្រា និងសម្ភារៈផ្សេងៗរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី សម្រេចបេសកកម្មខាងលើ។

ប្រការ៨: សេចក្តីសម្រេចលេខ៥៥ សសរ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការបង្កើតក្រុមការងារសហប្រតិបត្តិការ ជាមួយអ្នកជំនាញច្បាប់បរទេស ដើម្បីរៀបចំនីតិវិធីសម្រាប់កាត់ទោសឧក្រិដ្ឋជនខ្មែរក្រហម និង បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៩: ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងឯកឧត្តម លោកជំទាវដែលមានរាយនាមក្នុងប្រការ១ និងប្រការ៣ ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចប្រការ៩
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៤ ន.ន.ជ

**សេចក្តីសម្រេច
ស្តីពី**

**ការកែសម្រួលសមាសភាពគណៈបញ្ជាការ ការពារសន្តិសុខគោលដៅ
ទីស្តីការគណៈរដ្ឋមន្ត្រី និងទីស្តីការនាយករដ្ឋមន្ត្រី**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញសេចក្តីសម្រេចលេខ ៧៤ សសរ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈបញ្ជាការ ការពារសន្តិសុខគោលដៅទីស្តីការគណៈរដ្ឋមន្ត្រី និងទីស្តីការនាយករដ្ឋមន្ត្រី
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ ១ ៖ ត្រូវបានកែសម្រួលសមាសភាពគណៈបញ្ជាការ ការពារសន្តិសុខគោលដៅទីស្តីការគណៈរដ្ឋមន្ត្រី និងទីស្តីការនាយករដ្ឋមន្ត្រី ដូចខាងក្រោម ៖

- | | | |
|----|--|--|
| ១- | ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ីនហៀង | អគ្គមេបញ្ជាការរង នៃ ខ.ក.ម និងជា មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ជាប្រធាន |
| ២- | ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ីនឡុន | រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ជាអនុប្រធាន |

| | | | |
|-----|------------------------|----------------------|--|
| ៣- | ឯកឧត្តម នាយឧត្តមសេនីយ៍ | ហ៊ុយ ពិសិដ្ឋ | អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ប្រចាំការដឹកនាំបញ្ហាបញ្ហាការដ្ឋានអង្គរក្ស ជាអនុប្រធាន |
| ៤- | ឯកឧត្តម | ឃឹម រុស្សីដា | រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង ប្រើប្រាស់ និងសម្របសម្រួលពិធីនិង កិច្ចប្រជុំនានានៅវិមានសន្តិភាព ជាអនុប្រធាន |
| ៥- | ឯកឧត្តម នាយឧត្តមសេនីយ៍ | ជួន សុវណ្ណ | អគ្គស្នងការរង អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអនុប្រធាន |
| ៦- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | គាន់ បញ្ញាធុន | នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ជាអនុប្រធាន |
| ៧- | ឯកឧត្តម | មួន លីមហេង | អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិកទទួលបន្ទុកការងារធានាផ្គត់ផ្គង់និងហិរញ្ញវត្ថុ |
| ៨- | ឯកឧត្តម | សេង ឡឿង | អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ជាសមាជិកទទួលការងារសម្របសម្រួលទូទៅនិងផ្គត់ផ្គង់ |
| ៩- | ឯកឧត្តម | ឃុន ស្រេង | អភិបាលរងរាជធានីភ្នំពេញ ជាសមាជិក ទទួលបន្ទុកការងារក្តាប់ព័ត៌មានទូទៅ ទប់ស្កាត់ ដោះស្រាយរាល់បាតុភាព និងរាល់ពាក្យបណ្តឹងផ្សេងៗ |
| ១០- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | ហ៊ុន ម៉ាណែត | មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ព ជើងគោក នាយរងសេនាធិការចំរុះ និងជា មេបញ្ជាការបញ្ជាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងកេរ្តិ៍រកម្ម ជាសមាជិក ទទួលផែនសន្តិសុខការពារកៀកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអន្តរាគមន៍ពិសេស |
| ១១- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | ចៅ គុល | នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នាយរងសេនាធិការចំរុះ និងជា មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក |
| ១២- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | ឡឿង សារុន | មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិកអចិន្ត្រៃយ៍ |
| ១៣- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | វង្ស ពិសេន | មេបញ្ជាការរង បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាសមាជិកទទួលការងារអន្តរាគមន៍ |
| ១៤- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | ព្រហ្ម ឌិន | មេបញ្ជាការយោធាភូមិភាគពិសេស ជាសមាជិកទទួលការងារអន្តរាគមន៍ |
| ១៥- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | អ៊ុន សារិទ្ធ | មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិកទទួលផែនអន្តរាគមន៍ |

| | | | |
|-----|-----------------------|----------------------|--|
| ១៦- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | គោត ចន្ទា | មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិកអចិន្ត្រៃយ៍ទទួលបន្ទុកដឹកនាំបញ្ជាកម្លាំងការពារ សន្តិសុខក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្ត្រី និង ទីស្តីការ នាយករដ្ឋមន្ត្រី |
| ១៧- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | សុខ ចារុណ្ណ | មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិកទទួលផែនសន្តិសុខផ្ទាល់ |
| ១៨- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | សុខ សុវណ្ណ | មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក |
| ១៩- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | វ័ត្ត វ្រហ័ទ | មេបញ្ជាការ កងរាជអាវុធបាល្ការជនីវ័ត្តពេញ ជាសមាជិក |
| ២០- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | សុខ ពិរុណ | មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក |
| ២១- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | ឡេង ម៉ីនណា | មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក |
| ២២- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | ម៉ីន វ៉ា | មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក |
| ២៣- | ឯកឧត្តម ឧត្តមសេនីយ៍ឯក | មែ សាឡើង | មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក |
| ២៤- | ឧត្តមសេនីយ៍ទោ | នឹម ស៊ីណារក្ស | មេបញ្ជាការ កងអន្តរាគមន៍លេខ៣១១ ជាសមាជិក |
| ២៥- | ឧត្តមសេនីយ៍ទោ | វ៉ាន់ សាឡើង | អនុប្រធាន នាយកដ្ឋាននគរបាលការពារ ជាសមាជិក |

ប្រការ ២ ៖ គណៈបញ្ជាការនេះ មានភារកិច្ចដូចខាងក្រោម ៖

- ការពារសន្តិសុខ សុវត្ថិភាព ក្នុង និងជុំវិញអគារទីស្តីការគណៈរដ្ឋមន្ត្រី និងអគារទីស្តីការនាយករដ្ឋមន្ត្រី ២៤ម៉ោងលើ២៤ម៉ោង
- គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលមានភារកិច្ចទទួលខុសត្រូវការពារក្នុងអគារទីស្តីការគណៈរដ្ឋមន្ត្រី និងអគារទីស្តីការនាយករដ្ឋមន្ត្រី
- ពិនិត្យជាតិផ្ទះ ជាតិពុល ព្រមទាំងឆែកឆេររាល់សម្ភារៈ មធ្យោបាយ និងសមាសភាពទាំងអស់ដែលចូលក្នុងបរិវេណអគារទីស្តីការគណៈរដ្ឋមន្ត្រី និងអគារទីស្តីការនាយករដ្ឋមន្ត្រី
- សហការជាមួយគណៈកម្មការគ្រប់គ្រង ប្រើប្រាស់ និងសម្របសម្រួលពិធីនិងកិច្ចប្រជុំនានាក្នុងអគារសន្តិភាព
- សហការជាមួយសមត្ថកិច្ច អជ្ញាធរដែនដីពាក់ព័ន្ធ តាមដានក្តាប់សភាពការណ៍ ព្រមទាំងទប់ស្កាត់ រាល់សកម្មភាពកូដកម្ម បាតុកម្ម និងការតវ៉ាផ្សេងៗ ដែលនាំអោយប៉ះពាល់ដល់ការរៀបចំពិធីក្នុងអគារទីស្តីការគណៈរដ្ឋមន្ត្រី និងអគារទីស្តីការនាយករដ្ឋមន្ត្រី
- ពិនិត្យរាល់ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចសន្តិសុខ នៅក្នុង និងជុំវិញអគារទីស្តីការគណៈរដ្ឋមន្ត្រី និងអគារទីស្តីការនាយករដ្ឋមន្ត្រី ។

ប្រការ ៣ ៖ គណៈបញ្ជាការ មានសិទ្ធិប្រើប្រាស់គ្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

ប្រការ ៤ ៖ អនុប្រធាន និងសមាជិក ត្រូវចូលរួមប្រជុំតាមការអញ្ជើញពីប្រធានគណៈបញ្ជាការ ។



ប្រការ ៥ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមាសភាពគណៈបញ្ជាការដូចមានចែងក្នុងប្រការ ១ ត្រូវអនុវត្តសេចក្តីសម្រេចនេះអោយមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៧

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៥
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ២១១.....សហវ. ប្រក. បក

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

ប្រកាសអន្តរក្រសួង
ស្តីពី
ការតែងតាំងជំនួយនៃយុទ្ធសាស្ត្ររដ្ឋបាល
នៅក្រុងស្ថានអង្គរ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ✓
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ✓
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ✓
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ✓
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ✓
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ✓
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ✓
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ✓
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្ម មាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ✓

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ស្តីពីលក្ខន្តិកៈ គតិយុត្តិ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល ✓
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ✓
- បានឃើញអនុក្រឹត្យលេខ១១ អនក្រ-បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតគ្រឹះស្ថាន អង្គរជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ✓
- បានឃើញអនុក្រឹត្យលេខ១៣៩អនក្រ-បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៩៦ ស្តីពីការគ្រប់គ្រង ថវិកា និង ទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល ✓
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ-បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការ កែសម្រួល មាត្រា៤៤ មាត្រា ៤៥ មាត្រា ៤៦ និងមាត្រា ៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ✓
- បានឃើញអនុក្រឹត្យលេខ៨១អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត ការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល ✓
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ ✓
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជា ទូទៅនៃគណនេយ្យសាធារណៈ ✓
- បានឃើញប្រកាសលេខ១៨៩ សហវ.ម.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់អោយ អនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា របស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ✓
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៣ ស្តីពីការដាក់អោយ អនុវត្ត មាតិកាគណនី នៃប្លង់គណនេយ្យថវិកា របស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ✓
- បានឃើញប្រកាសលេខ ១៥៩៨ សហវ.ប្រក ចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការបង្កើតបន្ថែម គណនី នៃប្លង់គណនេយ្យថវិកា របស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ✓
- បានឃើញប្រកាសលេខ ១៨៩៧ សហវ.ប្រក ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៥ ស្តីពីការបង្កើតបន្ថែម គណនី នៃប្លង់គណនេយ្យថវិកា របស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ✓
- បានឃើញប្រកាសលេខ១៤២៧ សហវ.ប្រក ចុះថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្ត មាតិកាគណនីនៃប្លង់គណនេយ្យ របស់គ្រឹះស្ថានអង្គរ ✓
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍(គ្រឹះស្ថានអង្គរ) ✓

សម្រេច

ប្រការ១-

ត្រូវបានតែងតាំងមន្ត្រីរាជការ នៃគ្រឹះស្ថានអង្គរ ដែលមានសមាសភាពដូចខាងក្រោម ៖ ✓

- ១-លោក **ស៊ាង ជាំរ៉ា** ប្រធានផ្នែកគ្រប់គ្រងចំណូលបំណុល ជារដ្ឋទេយ្យករចំណូល នៅគ្រឹះស្ថានអង្គរ ✓
- ២-លោក **ម៉ឹម សុខមនោរម្យ** បេឡាធិការ ជារដ្ឋទេយ្យករចំណូលរង នៅគ្រឹះស្ថានអង្គរ ✓

ប្រការ២-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។ ✓

ប្រការ៣-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយក គ្រប់អគ្គនាយកដ្ឋានប្រធាន នាយកដ្ឋាននិងប្រធានអង្គភាពពាក់ព័ន្ធ ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រោមឱវាទ ក្រសួង ទេសចរណ៍ នាយកគ្រឹះស្ថានអង្គរ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុក អនុវត្តប្រកាស នេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ✓

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ✓



បណ្ឌិត អង ព័ន្ធបុន្នី

រដ្ឋមន្ត្រី

ក្រសួងទេសចរណ៍



ថោង ខុន

កន្លែងទទួល

- ទីស្តីការ គណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ២១២.....សហវ.បក

ប្រកាសនៃក្រសួង
ស្តីពី

ការបង្កើតរដ្ឋទេសយុទ្ធប្រែទានសម្រាប់ឆ្នាំ២០១៧
របស់នាយកដ្ឋានទាននានាសាធារណៈ

ទេសរដ្ឋប្បវេណី រដ្ឋប្បវេណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋប្បវេណីក្រសួងអប់រំ យុវជន និង កីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តី ពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យ សាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល

- បានឃើញប្រកាសលេខ ០០៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋប្បវេណីបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋប្បវេណីបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ១២២ អយក.ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គការថវិកា
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

ប្រការ ១ -

ត្រូវបានបង្កើតរដ្ឋប្បវេណីបុរេប្រទាន ជំពូក២០-ការទិញ ជំពូក២១-សេវាកម្ម នៅនាយកដ្ឋានធានាគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋប្បវេណីបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋប្បវេណីបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ ២ -

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋប្បវេណីបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋប្បវេណីបុរេប្រទាន ។

ប្រការ ៣ -

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៤ -

នាយកឧទ្ធរណ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋានធានាគុណភាពអប់រំ ប្រធានគ្រប់អង្គការក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាក្រោយ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧



អនុលោមតាម៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ បុណ្យិក. អនុ ឥន្ទ្រប័ណ្ណ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសរម្មេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសរម្មេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- អ្នកប្រឹក្សា ៤
- រាជកិច្ច
- ឯកសារ
- កាលប្បវត្តិ



រដ្ឋមន្ត្រី
 ក្រសួងមហាផ្ទៃ និង កីឡា

បណ្ឌិត ហង់ ជួន ណារ៉ុន

ក្រសួងអប់រំ យុវជន និងកីឡា

អនុភាពវិនិយោគសាងសង់សាលាសិក្សា

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ការវិនិយោគសាងសង់សាលាសិក្សា

វិនិយោគសាងសង់សាលាសិក្សា របស់អនុភាពវិនិយោគសាងសង់សាលាសិក្សា

ឯកតាគិតជា រៀល

| ល.រ | គណនី | អនុគណនី | ឈ្មោះមុខបំណាយ | ច្បាប់ហិរញ្ញវត្ថុ | ឥណទាន | ឥណទាន | ឥណទាន | ឥណទាន | ភាគរយ |
|-------------|------|---------|---|-------------------|---------------|----------------|--------------|----------------|---------|
| | | | | ឆ្នាំ២០១៧ | ដែលជ្រើសរើស | រដ្ឋប្រើប្រាស់ | ទូទាត់ធម្មតា | រដ្ឋប្រើប្រាស់ | |
| | | | | ១ | ២ | ៣ | ៤ = ២-៣ | ៥ = ៣/៤ | ៦ = ៣/៥ |
| សរុប | | | | 1,968,700,000 | 1,968,700,000 | 1,368,658,000 | 600,042,000 | 342,164,500 | 69.5% |
| 60 | | | ការទិញ | 325,400,000 | 325,400,000 | 141,798,000 | 183,602,000 | 35,449,500 | 43.6% |
| | 6001 | | សម្ភារៈផ្គត់ផ្គង់ថែទាំ | 17,000,000 | 17,000,000 | 17,000,000 | - | 4,250,000 | 100.0% |
| | | 60011 | សម្ភារៈផ្គត់ផ្គង់សម្ភារៈនិងអនាម័យ | 6,000,000 | 6,000,000 | 6,000,000 | | 1,500,000 | 100.0% |
| | | 60014 | សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈឧបករណ៍ | 7,000,000 | 7,000,000 | 7,000,000 | | 1,750,000 | 100.0% |
| | | 60015 | ប្រេងឥន្ធនៈ និងប្រេងលំអិត | 4,000,000 | 4,000,000 | 4,000,000 | | 1,000,000 | 100.0% |
| | 6002 | | សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល | 188,100,000 | 188,100,000 | 95,498,000 | 92,602,000 | 23,874,500 | 50.8% |
| | | 60021 | សម្ភារៈការិយាល័យនិងការបោះពុម្ព | 186,100,000 | 186,100,000 | 93,498,000 | 92,602,000 | 23,374,500 | 50.2% |
| | | 60022 | សៀវភៅមើលនិងឯកសារ | 2,000,000 | 2,000,000 | 2,000,000 | - | 500,000 | 100.0% |
| | 6003 | | ស្បៀងអាហារនិងផលិតផលកសិកម្ម | 4,600,000 | 4,600,000 | 4,600,000 | - | 1,150,000 | 100.0% |
| | | 60031 | ស្បៀង | 4,600,000 | 4,600,000 | 4,600,000 | - | 1,150,000 | 100.0% |
| | 6005 | | សម្ភារៈតូចតាចសម្ភារៈនិងសម្ភារៈបរិក្ខារ | 115,700,000 | 115,700,000 | 24,700,000 | 91,000,000 | 6,175,000 | 21.3% |
| | | 60051 | សម្ភារៈនិងបរិក្ខារបច្ចេកទេស | 36,200,000 | 36,200,000 | 14,700,000 | 21,500,000 | 3,675,000 | 40.6% |
| | | 60052 | សម្ភារៈ | 22,000,000 | 22,000,000 | 10,000,000 | 12,000,000 | 2,500,000 | 45.5% |
| | | 60054 | សម្ភារៈនិងឧបករណ៍ដឹកជញ្ជូន | 57,500,000 | 57,500,000 | - | 57,500,000 | - | 0.0% |
| 61 | | | សេវាកម្ម | 1,643,300,000 | 1,643,300,000 | 1,226,860,000 | 416,440,000 | 306,715,000 | 74.7% |
| | 6102 | | ការជួលមធ្យោបាយដឹកជញ្ជូន | 4,000,000 | 4,000,000 | 4,000,000 | | 1,000,000 | 100.0% |
| | 6104 | | សេវាកម្មបណ្តុះបណ្តាលបុគ្គលិក ក្នុងនិងក្រៅប្រទេស | 87,300,000 | 87,300,000 | 61,110,000 | 26,190,000 | 15,277,500 | 70.0% |
| | 6105 | | ការថែទាំនិងជួសជុល | 66,100,000 | 66,100,000 | 66,100,000 | - | 16,525,000 | 100.0% |
| | | 61052 | ការថែទាំ ជួសជុលអគារផ្សេងៗនិងប្រាសាទ | 3,000,000 | 3,000,000 | 3,000,000 | - | 750,000 | 100.0% |
| | | 61054 | ការថែទាំបណ្តាញផ្សេងៗ | 6,000,000 | 6,000,000 | 6,000,000 | - | 1,500,000 | 100.0% |
| | | 61056 | ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន | 25,900,000 | 25,900,000 | 25,900,000 | - | 6,475,000 | 100.0% |
| | | 61057 | ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស | 31,200,000 | 31,200,000 | 31,200,000 | - | 7,800,000 | 100.0% |
| | 6110 | | ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ | 169,300,000 | 169,300,000 | 141,550,000 | 27,750,000 | 35,387,500 | 83.6% |
| | | 61102 | សេវាកម្មទូរទស្សន៍ប្រទេស | 20,800,000 | 20,800,000 | 20,800,000 | - | 5,200,000 | 100.0% |
| | | 61103 | ប្រជុំ សិក្ខាសាលា និងសន្និសីទ | 136,200,000 | 136,200,000 | 108,450,000 | 27,750,000 | 27,112,500 | 79.6% |
| | | 61105 | ចំណាយសម្រាប់វត្តអនុស្សាវរីយ៍ នៅក្នុងនិងក្រៅប្រទេស | 12,300,000 | 12,300,000 | 12,300,000 | - | 3,075,000 | 100.0% |
| | 6112 | | ចំណាយទូទាត់សេវាកម្មក្នុងប្រទេស | 1,200,000,000 | 1,200,000,000 | 840,000,000 | 360,000,000 | 210,000,000 | 70.0% |
| | | 61121 | សេវាកម្មដឹកជញ្ជូន | 115,000,000 | 115,000,000 | 80,500,000 | 34,500,000 | 20,125,000 | 70.0% |
| | | 61122 | សេវាកម្មបេសកកម្ម | 108,500,000 | 108,500,000 | 75,950,000 | 32,550,000 | 18,987,500 | 70.0% |
| | | 61123 | សេវាកម្មស្នាក់នៅ | 976,500,000 | 976,500,000 | 683,550,000 | 292,950,000 | 170,887,500 | 70.0% |
| | 6113 | | ចំណាយទូទាត់សេវាកម្មក្រៅប្រទេស | 101,600,000 | 101,600,000 | 101,600,000 | - | 25,400,000 | 100.0% |



| ជំពូក | គណនី | អនុគណនី | រាយមុខចំណាយ | ច្បាប់ហិរញ្ញវត្ថុ | ឥណទាន | ឥណទាន | ឥណទាន | ឥណទាន | ភាគរយ |
|-------|-------|---------|-------------------------------|-------------------|-------------|---------------------|--------------|---------------------|--------|
| | | | | ឆ្នាំ២០១៧ | ដែលជ្រើសរើស | រដ្ឋទេយ្យបុរេប្រទាន | ទូទាត់ធម្មតា | រដ្ឋទេយ្យបុរេប្រទាន | |
| | | | | ១ | ២ | ៣ | ៤=២-៣ | ៥=៣/៤*១០០ | ៦=៣/២ |
| | 61131 | | សោហ៊ុយដឹកជញ្ជូន | 13,000,000 | 13,000,000 | 13,000,000 | | 3,250,000 | 100.0% |
| | 61132 | | សោហ៊ុយបេសកកម្ម | 33,600,000 | 33,600,000 | 33,600,000 | - | 8,400,000 | 100.0% |
| | 61133 | | សោហ៊ុយស្នាក់នៅ | 55,000,000 | 55,000,000 | 55,000,000 | - | 13,750,000 | 100.0% |
| | 6114 | | សោហ៊ុយប្រៃសណីយ៍និងទូរគមនាគមន៍ | 15,000,000 | 15,000,000 | 12,500,000 | 2,500,000 | 3,125,000 | 83.3% |
| | 61142 | | សោហ៊ុយទូរគមនាគមន៍ | 15,000,000 | 15,000,000 | 12,500,000 | 2,500,000 | 3,125,000 | 83.3% |

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧
ឃ. អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ
អគ្គនាយករង

ប៊ុន សុវណ្ណ អាណិត
បានឃើញ និងឯកភាព

ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧
អគ្គនាយកដ្ឋានគណនេយ្យ
និងហិរញ្ញវត្ថុ

បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧
ឃ. អគ្គនាយក
អគ្គនាយកដ្ឋានថវិកា
ប្រធានក្រុមបម្រើត្រួតពិនិត្យហិរញ្ញវត្ថុ
អមក្រសួងអប់រំ យុវជន និងកីឡា

គីន កោសល្យ
បានឃើញ និងឯកភាព

បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៧
ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៧ រដ្ឋទេយ្យបុរេប្រទាន

យោងអនុគណនីថវិកា
និងអនុគណនីគណនេយ្យ
អមក្រសួងអប់រំ យុវជន និងកីឡា
អ៊ុន ជិនណា
បានឃើញ និងឯកភាព

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧
អមក្រសួងអប់រំ យុវជន និងកីឡា

បណ្ឌិត ហង់ ជួន ណារ៉ុន

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ...សហវ...២១៧

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់

ប្រកាសអនុក្រសួង
ស្តីពី
ការដាក់ឱ្យអនុវត្តអង្គការព័ត៌មាន
រោង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈស្ថាបត្យករកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១៧១ អនក្រ.បក ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍បន្ទីរសមុទ្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ
- បានឃើញអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៤ ស្តីពីការបង្កើតអគ្គនាយកដ្ឋានលំនៅឋាន ចំណុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៦ ស្តីពីការបង្កើតអគ្គាធិការដ្ឋានចំណុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

(Handwritten signature)

- បានឃើញអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៦ ស្តីពីការបង្កើតនាយកដ្ឋានសម្បទានដីសង្គមកិច្ច ចំណុះអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៤១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៦ ស្តីពីការបង្កើតនាយកដ្ឋានកិច្ចការវិវាទដីធ្លី ចំណុះអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ៤២៦ អនក្រ.បក ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងប្រកាសលេខ ៨៥៦ សហវ.ប្រក ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំ និងចាប់ផ្តើមអនុវត្តអង្គភាពថវិកា
- យោងប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- យោងប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និង នីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

ប្រការ ១ .-

ទទួលស្គាល់ និងដាក់ឱ្យអនុវត្តអង្គភាពថវិកាចំនួន ៥៧ (ហាសិបប្រាំពីរ) អង្គភាពថវិកា (ថ្នាក់រដ្ឋបាល កណ្តាលចំនួន ៣២ អង្គភាពថវិកាមិនមែនជាអាណាប័កផ្ទេរសិទ្ធិ និង ថ្នាក់មូលដ្ឋាន (រាជធានី ខេត្ត) ចំនួន ២៥ អង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិ) ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសនេះ។

ប្រការ ២ .-

ប្រកាសនេះមានប្រសិទ្ធភាពសម្រាប់ការអនុវត្ត ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៧ តទៅ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ **៣៧**

ថ្ងៃ សុក្រ ១៣ ខែ មករា ឆ្នាំ រក ព.ស.២៥៦០
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កុម្ភៈ គ.ស. ២០១៧


រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង ហិរញ្ញវត្ថុ

បណ្ឌិត អង ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់

ជ័រ សុផារ៉ា

កន្លែងទទួល :

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ
- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

ឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងលេខ ២១៣ ប្រក. ចុះថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

អង្គភាពថវិកា

របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (២៨)

ដែលត្រូវដាក់ឱ្យអនុវត្តសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧

(ថ្នាក់រដ្ឋបាលកណ្តាល ÷ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (ដ.ន.ស.))

ថ្នាក់មូលដ្ឋាន ÷ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី (ដ.ន.ស.ស.) រាជធានី ខេត្ត

| ល.រ | ឈ្មោះ អង្គភាពថវិកា | អង្គភាពអនុវត្ត | | ផ្សេងៗ |
|-----|---|--|--|---------------------|
| | | អគ្គលេខាធិការដ្ឋាន/ អគ្គនាយកដ្ឋាន | នាយកដ្ឋាន/សមមូល | |
| | | គោលបំណងគោលនយោបាយ ÷ ការកំណត់ប្រព័ន្ធលើវិស័យដីធ្លី និងការអភិវឌ្ឍវិស័យ សំណង់ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា | | |
| I. | ថ្នាក់រដ្ឋបាលកណ្តាល ÷ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (៣២ អង្គភាពថវិកាមិនមែនជាអាណាប័កផ្ទេរសិទ្ធិ/ ៣៨ អនុកម្មវិធី) | | | |
| | កម្មវិធីទី ១ ÷ ការពង្រឹងលើការគ្រប់គ្រងដីធ្លី (០៧ អង្គភាពថវិកាមិនមែនជាអាណាប័កផ្ទេរសិទ្ធិ/ ០៨ អនុកម្មវិធី) | | | |
| | | ១.១. អគ្គនាយកដ្ឋាន សុរិយោដី និងភូមិសាស្ត្រ (លេខកូដ ២៨០៨) | | |
| ១ | អង្គភាពថវិកាទី ១.១ | | ១.១.១. នាយកដ្ឋាន គ្រប់គ្រងដីធ្លី (លេខកូដ ២៨០៨០១) | អនុកម្មវិធី ទី ១ |
| ២ | អង្គភាពថវិកាទី ១.២ | | ១.១.២. នាយកដ្ឋាន កិច្ចការវិវាទដីធ្លី (លេខកូដ ២៨០៨០២) ថ្មី | អនុកម្មវិធី ទី ៦ |
| ៣ | អង្គភាពថវិកាទី ១.៣ | | ១.១.៣. នាយកដ្ឋាន បច្ចេកទេស (លេខកូដ ២៨០៨០៣) | អនុកម្មវិធី ទី ២ |
| ៤ | អង្គភាពថវិកាទី ១.៤ | | ១.១.៤. នាយកដ្ឋាន អភិវឌ្ឍន៍វិស័យ (លេខកូដ ២៨០៨០៤) | អនុកម្មវិធី ទី ៣ |




| ល.រ | ឈ្មោះ អង្គភាពថវិកា | អង្គភាពអនុវត្ត | | ផ្សេងៗ |
|---|-----------------------|--|--|---|
| | | អគ្គលេខាធិការដ្ឋាន/ អគ្គនាយកដ្ឋាន | នាយកដ្ឋាន/សមមូល | |
| ៥ | អង្គភាពថវិកាទី ១.៥ | | ១.១.៥. នាយកដ្ឋាន ភូមិសាស្ត្រ (លេខកូដ ២៨០៨០៥) | អនុកម្មវិធី ទី ៤ |
| ៦ | អង្គភាពថវិកាទី ១.៦ | | ១.១.៦. នាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន សុរិយោដី (លេខកូដ ២៨០៨០៦) | អនុកម្មវិធី ទី ៥ |
| ៧ | អង្គភាពថវិកាទី ១.៧ | ១.២. កម្មវិធីពាក់ព័ន្ធ រដ្ឋបាលដីធ្លី | ១.២.១. កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) (លេខកូដ ២៨០៨០៨) | អនុកម្មវិធី ទី ៧ |
| | | | មន្ទីរ ដ.ន.ស.ស. រាជធានី/ខេត្ត ចំនួន ២៥ (ការងារគាំទ្រវិស័យសុរិយោដី និង ភូមិសាស្ត្រ) | អនុកម្មវិធី ទី ៨ ការងារ គាំទ្រ |
| កម្មវិធីទី ២ - ការលើកកម្ពស់ការរៀបចំដែនដី និងនគរូបនីយកម្ម (០៦ អង្គភាពថវិកាមិនមែនជាអាណាប័កផ្ទេរសិទ្ធិ / ០៧ អនុកម្មវិធី) | | | | |
| | | ២.១. អគ្គនាយកដ្ឋាន រៀបចំដែនដី និងនគរូបនីយកម្ម (លេខកូដ ២៨០២) | | |
| ៨ | អង្គភាពថវិកាទី ២.១ | | ២.១.១. នាយកដ្ឋាន ស្រាវជ្រាវ និង បទប្បញ្ញត្តិ (លេខកូដ ២៨០២០១) | អនុកម្មវិធី ទី ១ |
| ៩ | អង្គភាពថវិកាទី ២.២ | | ២.១.២. នាយកដ្ឋាន រៀបចំដែនដី (លេខកូដ ២៨០២០២) | អនុកម្មវិធី ទី ២ |
| ១០ | អង្គភាពថវិកាទី ២.៣ | | ២.១.៣. នាយកដ្ឋាន នគរូបនីយកម្ម (លេខកូដ ២៨០២០៣) | អនុកម្មវិធី ទី ៣ |
| ១១ | អង្គភាពថវិកាទី ២.៤ | ២.២. កម្មវិធីពាក់ព័ន្ធ ការរៀបចំដែនដី និងនគរូបនីយកម្ម | ២.២.១. កម្មវិធីអនុវិស័យរៀបចំដែនដី (លេខកូដ ២៨០២០៤) | អនុកម្មវិធី ទី ៤ |



| ល.រ | ឈ្មោះ អង្គការសម្រាប់ | អង្គការអនុវត្ត | | ផ្សេងៗ |
|-----|-------------------------|--|---|---|
| | | អគ្គលេខាធិការដ្ឋាន/ អគ្គនាយកដ្ឋាន | នាយកដ្ឋាន/សមមូល | |
| ១២ | អង្គការសម្រាប់ ២.៥ | ២៣ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការ រៀបចំផែនដី និង នគរូបនីយកម្ម ថ្នាក់ជាតិ (គ.ជ.ន.ជ.) (លេខកូដ ២៨០៤) | ២.៣.១. ផ្នែក រដ្ឋបាល និង ហិរញ្ញវត្ថុ (លេខកូដ ២៨០៤០១) ២.៣.២. ផ្នែក ផែនការរៀបចំផែនដី នៅថ្នាក់ជាតិ នៅតាមតំបន់ ឬនៅថ្នាក់ខេត្ត (លេខកូដ ២៨០៤០២) ២.៣.៣. ផ្នែក ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី (លេខកូដ ២៨០៤០៣) ២.៣.៤. ផ្នែក សមាហរណកម្មបច្ចេកទេស (លេខកូដ ២៨០៤០៤) ២.៣.៥. ផ្នែក នីតិកម្ម អប់រំ និងផ្សព្វផ្សាយ (លេខកូដ ២៨០៤០៥) | អនុកម្មវិធី ទី ៥ |
| ១៣ | អង្គការសម្រាប់ ២.៦ | ២៤ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ជាតិគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) (លេខកូដ ២៨០៥) | ២.៤.១. ផ្នែក រៀបចំផែនដី និង នគរូបនីយកម្ម (លេខកូដ ២៨០៥០១) ២.៤.២. ផ្នែក គ្រប់គ្រងបរិស្ថាន និង ធនធានធម្មជាតិ (លេខកូដ ២៨០៥០២) ២.៤.៣. ផ្នែក គ្រប់គ្រង និងអភិវឌ្ឍន៍ ទេសចរណ៍ (លេខកូដ ២៨០៥០៣) ២.៤.៤. ផ្នែក អប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា (លេខកូដ ២៨០៥០៤) ២.៤.៥. ផ្នែក នីតិកម្ម និងដោះស្រាយវិវាទ (លេខកូដ ២៨០៥០៥) ២.៤.៦. ផ្នែក ទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការ (លេខកូដ ២៨០៥០៦) ២.៤.៧. ផ្នែក រដ្ឋបាល និងហិរញ្ញវត្ថុ (លេខកូដ ២៨០៥០៧) | អនុកម្មវិធី ទី ៦ |
| | | | មន្ទីរ ជ.ន.ស.ស. រាជធានី/ខេត្ត បន្ទាន់ ២៥ (ការងារគាំទ្រវិស័យរៀបចំផែនដី និង នគរូបនីយកម្ម) | អនុកម្មវិធី ទី ៧ ការងារ គាំទ្រ |



| ល.រ | ឈ្មោះ អង្គការសមាជិក | អង្គការអនុវត្ត | | ផ្សេងៗ |
|--|------------------------|--|--|---------------------|
| | | អគ្គលេខាធិការដ្ឋាន / អគ្គនាយកដ្ឋាន | នាយកដ្ឋាន/សមមូល | |
| កម្មវិធីទី ៣ - ពង្រឹងការគ្រប់គ្រងវិនិយោគ (០៤ អង្គការសមាជិកមិនមែនជាអាណាប័កផ្ទេរសិទ្ធិ / ០៥ អនុកម្មវិធី) | | | | |
| | | ៣.១. អគ្គនាយកដ្ឋាន សំណង់ (លេខកូដ ២៨០៦) | | |
| ១៤ | អង្គការសមាជិក ៣.១ | | ៣.១.១. នាយកដ្ឋាន ស្រាវជ្រាវ បច្ចេកទេសសំណង់ (លេខកូដ ២៨០៦០១) | អនុកម្មវិធី ទី ៣ |
| ១៥ | អង្គការសមាជិក ៣.២ | | ៣.១.២. នាយកដ្ឋាន សិក្សាគម្រោងប្តង់ (លេខកូដ ២៨០៦០២) | អនុកម្មវិធី ទី ១ |
| ១៦ | អង្គការសមាជិក ៣.៣ | | ៣.១.៣. នាយកដ្ឋាន សំណង់ (លេខកូដ ២៨០៦០៣) | អនុកម្មវិធី ទី ២ |
| ១៧ | អង្គការសមាជិក ៣.៤ | ៣.២. អគ្គលេខាធិការដ្ឋាន នៃគណៈស្ថាបត្យករ កម្ពុជា (គ.ស.ក.) (លេខកូដ ២៨០៧) | ៣.២.១. ផ្នែក រដ្ឋបាល បុគ្គលិក ផែនការ និងហិរញ្ញវត្ថុ (លេខកូដ ២៨០៧០១) ៣.២.២. ផ្នែក អប់រំ និងបណ្តុះបណ្តាល (លេខកូដ ២៨០៧០២) ៣.២.៣. ផ្នែក ទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការ (លេខកូដ ២៨០៧០៣) ៣.២.៤. ផ្នែក ចុះបញ្ជី និងគុណវុឌ្ឍិ (លេខកូដ ២៨០៧០៤) ៣.២.៥. ផ្នែក នីតិកម្ម និងដោះស្រាយវិវាទ (លេខកូដ ២៨០៧០៥) ៣.២.៦. ផ្នែក បច្ចេកទេស និងស្រាវជ្រាវ (លេខកូដ ២៨០៧០៦) ៣.២.៧. ផ្នែក ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា (លេខកូដ ២៨០៧០៧) | អនុកម្មវិធី ទី ៤ |
| | | | មន្ទីរ ជ.ន.ស.ស. រាជធានី/ខេត្ត ២៥ អនុកម្មវិធី (ការងារគាំទ្រវិនិយោគ) | អនុកម្មវិធី ទី ៥ |



| ល.រ | ឈ្មោះ អង្គភាពទំនាក់ទំនង | អង្គភាពអនុវត្ត | | ផ្សេងៗ |
|--|----------------------------|--|---|----------------------------------|
| | | អគ្គលេខាធិការដ្ឋាន/ អគ្គនាយកដ្ឋាន | នាយកដ្ឋាន/សមមូល | |
| កម្មវិធីទី ៤ - ការគាំទ្រដំណើរការអង្គភាព និងអភិវឌ្ឍន៍ស្ថាប័ន (១១ អង្គភាពថវិកាមិនមែនជាអាណត្តិប្រចាំឆ្នាំ/ ១៣ អនុកម្មវិធី) | | | | |
| | | ៤.១. អគ្គនាយកដ្ឋាន រដ្ឋបាល (លេខកូដ ២៨០១) | | |
| ១៨ | អង្គភាពថវិកាទី ៤.១ | | ៤.១.១. នាយកដ្ឋាន រដ្ឋបាល និង កិច្ចការទូទៅ (លេខកូដ ២៨០១០១) | អនុកម្មវិធី ទី ៣ |
| ១៩ | អង្គភាពថវិកាទី ៤.២ | | ៤.១.២. នាយកដ្ឋាន បុគ្គលិក (លេខកូដ ២៨០១០២) | អនុកម្មវិធី ទី ៤ |
| ២០ | អង្គភាពថវិកាទី ៤.៣ | | ៤.១.៣. នាយកដ្ឋាន នីតិកម្ម (លេខកូដ ២៨០១០៣) | អនុកម្មវិធី ទី ៨ |
| ២១ | អង្គភាពថវិកាទី ៤.៤ | | ៤.១.៤. នាយកដ្ឋាន ផែនការសេដ្ឋកិច្ច និង ហិរញ្ញកិច្ច (លេខកូដ ២៨០១០៤) | អនុកម្មវិធី ទី ១ និង ទី ១១ |
| ២២ | អង្គភាពថវិកាទី ៤.៥ | | ៤.១.៥. នាយកដ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចការវិនិយោគ និង ទំនាក់ ទំនងអន្តរជាតិ (លេខកូដ ២៨០១០៥) | អនុកម្មវិធី ទី ៩ |
| ២៣ | អង្គភាពថវិកាទី ៤.៦ | ៤.២. អគ្គនាយកដ្ឋាន (លេខកូដ ២៨០៣) ថ្មី | ៤.២.១. នាយកដ្ឋាន ត្រួតពិនិត្យ និង ទទួលពាក្យបណ្តឹង (លេខកូដ ២៨០៣០១) ថ្មី ៤.២.២. នាយកដ្ឋាន អធិការកិច្ចភូមិបាល (លេខកូដ ២៨០៣០២) ថ្មី | អនុកម្មវិធី ទី ៧ |
| | | ៤.៣. កម្មវិធីគាំទ្រ គោលនយោបាយ ថ្នាក់ដឹកនាំ | | |
| ២៤ | អង្គភាពថវិកាទី ៤.៧ | | ៤.៣.១. មជ្ឈមណ្ឌលបណ្តុះបណ្តាល (លេខកូដ ២៨០១០៧) | អនុកម្មវិធី ទី ៤ |
| ២៥ | អង្គភាពថវិកាទី ៤.៨ | | ៤.៣.២. នាយកដ្ឋាន សវនកម្ម (លេខកូដ ២៨០១០៩) | អនុកម្មវិធី ទី ១០ |



| ល.រ | ឈ្មោះ អង្គភាពទំនាក់ | អង្គភាពអនុវត្ត | | ផ្សេងៗ |
|--|------------------------|--|--|--|
| | | អគ្គលេខាធិការដ្ឋាន/ អគ្គនាយកដ្ឋាន | នាយកដ្ឋាន/សមមូល | |
| ២៦ | អង្គភាពថវិកាទី ៤.៩ | | ៤.៣.៣ ការិយាល័យច្រកចេញចូលតែមួយ (One Window Service) (លេខកូដ ២៨០១១០) | អនុកម្មវិធី ទី ២ |
| ២៧ | អង្គភាពថវិកាទី ៤.១០ | | ៤.៣.៤ ក្រុមការងារយេនឌ័រ (លេខកូដ ២៨០១១១) | អនុកម្មវិធី ទី ៦ |
| ២៨ | អង្គភាពថវិកាទី ៤.១១ | | ៤.៣.៥ អង្គភាពលទ្ធកម្ម (លេខកូដ ២៨០១១៣) | អនុកម្មវិធី ទី ១២ |
| | | | មន្ទីរ ជ.ន.ស.ស. រាជធានី/ខេត្ត ចំនួន ២៥ (ការងារគាំទ្រវិស័យរដ្ឋបាល) | អនុកម្មវិធី ទី ១៣ ការងារ គាំទ្រ |
| កម្មវិធីទី ៥ - លំនៅឋាន (០៤ អង្គភាពថវិកាមិនមែនជាអាណាប័កផ្ទេរសិទ្ធិ/ ០៥ អនុកម្មវិធី) | | | | |
| | | ៥.១. អគ្គនាយកដ្ឋាន លំនៅឋាន (លេខកូដ ២៨០៩) | | |
| ២៩ | អង្គភាពថវិកាទី ៥.១ | | ៥.១.១. នាយកដ្ឋាន បទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនងសហប្រតិបត្តិការ ការងារលំនៅឋាន (លេខកូដ ២៨០៩០១) | អនុកម្មវិធី ទី ១ |
| ៣០ | អង្គភាពថវិកាទី ៥.២ | | ៥.១.២. នាយកដ្ឋាន បច្ចេកទេស និង អភិវឌ្ឍលំនៅឋាន (លេខកូដ ២៨០៩០២) | អនុកម្មវិធី ទី ២ |
| ៣១ | អង្គភាពថវិកាទី ៥.៣ | | ៥.១.៣. នាយកដ្ឋាន មូលនិធិ និង ឥណទានលំនៅឋាន (លេខកូដ ២៨០៩០៣) | អនុកម្មវិធី ទី ៣ |
| ៣២ | អង្គភាពថវិកាទី ៥.៤ | | ៥.១.៤. នាយកដ្ឋាន សម្បទានដីសង្គមកិច្ច (លេខកូដ ២៨០៩០៤) | អនុកម្មវិធី |
| | | | មន្ទីរ ជ.ន.ស.ស. រាជធានី/ខេត្ត ចំនួន ២៥ (ការងារគាំទ្រវិស័យលំនៅឋាន) | អនុកម្មវិធី ទី ៥ ការងារ គាំទ្រ |



| ល.រ | ឈ្មោះ អង្គភាពថវិកា | អង្គភាពអនុវត្ត | | ផ្សេងៗ |
|-----|---|--------------------------------------|---|--------|
| | | អគ្គលេខាធិការដ្ឋាន/ អគ្គនាយកដ្ឋាន | នាយកដ្ឋាន/សមមូល | |
| II. | ថ្នាក់មូលដ្ឋាន ÷ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត (២៥ អង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិ / ២៥ មន្ទីរ ជ.ន.ស.ស.) | | | |
| ០១ | អង្គភាពថវិកាទី ០១ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តបន្ទាយមានជ័យ (លេខកូដ ២៨៩០១) | |
| ០២ | អង្គភាពថវិកាទី ០២ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តបាត់ដំបង (លេខកូដ ២៨៩០២) | |
| ០៣ | អង្គភាពថវិកាទី ០៣ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តកំពង់ចាម (លេខកូដ ២៨៩០៣) | |
| ០៤ | អង្គភាពថវិកាទី ០៤ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តកំពង់ឆ្នាំង (លេខកូដ ២៨៩០៤) | |
| ០៥ | អង្គភាពថវិកាទី ០៥ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តកំពង់ស្ពឺ (លេខកូដ ២៨៩០៥) | |
| ០៦ | អង្គភាពថវិកាទី ០៦ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តកំពង់ធំ (លេខកូដ ២៨៩០៦) | |
| ០៧ | អង្គភាពថវិកាទី ០៧ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តកំពត (លេខកូដ ២៨៩០៧) | |
| ០៨ | អង្គភាពថវិកាទី ០៨ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តកណ្តាល (លេខកូដ ២៨៩០៨) | |
| ០៩ | អង្គភាពថវិកាទី ០៩ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តកោះកុង (លេខកូដ ២៨៩០៩) | |
| ១០ | អង្គភាពថវិកាទី ១០ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តក្រចេះ (លេខកូដ ២៨៩១០) | |
| ១១ | អង្គភាពថវិកាទី ១១ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តមណ្ឌលគិរី (លេខកូដ ២៨៩១១) | |
| ១២ | អង្គភាពថវិកាទី ១២ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. រាជធានីភ្នំពេញ (លេខកូដ ២៨៩១២) | |
| ១៣ | អង្គភាពថវិកាទី ១៣ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តព្រះវិហារ (លេខកូដ ២៨៩១៣) | |
| ១៤ | អង្គភាពថវិកាទី ១៤ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តព្រៃវែង (លេខកូដ ២៨៩១៤) | |




| ល.រ | ឈ្មោះ អង្គភាពថវិកា | អង្គភាពអនុវត្ត | | ផ្សេងៗ |
|-----|-------------------------------|--------------------------------------|--|--------|
| | | អគ្គលេខាធិការដ្ឋាន/ អគ្គនាយកដ្ឋាន | នាយកដ្ឋាន/សមមូល | |
| ១៥ | អង្គភាពថវិកាទី ១៥ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តពោធិ៍សាត់ (លេខកូដ ២៨៩១៥) | |
| ១៦ | អង្គភាពថវិកាទី ១៦ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តរតនគិរី (លេខកូដ ២៨៩១៦) | |
| ១៧ | អង្គភាពថវិកាទី ១៧ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តសៀមរាប (លេខកូដ ២៨៩១៧) | |
| ១៨ | អង្គភាពថវិកាទី ១៨ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តព្រះសីហនុ (លេខកូដ ២៨៩១៨) | |
| ១៩ | អង្គភាពថវិកាទី ១៩ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តស្ទឹងត្រែង (លេខកូដ ២៨៩១៩) | |
| ២០ | អង្គភាពថវិកាទី ២០ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តស្វាយរៀង (លេខកូដ ២៨៩២០) | |
| ២១ | អង្គភាពថវិកាទី ២១ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តតាកែវ (លេខកូដ ២៨៩២១) | |
| ២២ | អង្គភាពថវិកាទី ២២ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តឧត្តរមានជ័យ (លេខកូដ ២៨៩២២) | |
| ២៣ | អង្គភាពថវិកាទី ២៣ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តកែប (លេខកូដ ២៨៩២៣) | |
| ២៤ | អង្គភាពថវិកាទី ២៤ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តប៉ៃលិន (លេខកូដ ២៨៩២៤) | |
| ២៥ | អង្គភាពថវិកាទី ២៥ ជ.ន.ស.ស. | | មន្ទីរ ជ.ន.ស.ស. ខេត្តត្បូងឃ្មុំ (លេខកូដ ២៨៩២៥) | |

[បញ្ឈប់តារាងត្រីមាសទី ៥៧ (ហាសិបប្រាំពីរ) អង្គភាពថវិកា]



របាយការណ៍ស្រាវជ្រាវស្តីពី... របស់... ក្រុមហ៊ុន... ថ្ងៃទី... ឆ្នាំ ២០១៧

អង្គការស្រាវជ្រាវស្តីពី... អង្គការស្រាវជ្រាវស្តីពី... អង្គការស្រាវជ្រាវស្តីពី...



Handwritten signature and initials. The signature appears to be 'Brel' and the initials are 'om' and 'ST'.

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី